



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

THE MEAT MANAGEMESNT EFFECTIVENESS OF
ACCLEDA BANK PLC.

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៥

PHNOM PENH-2025

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

**ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ
អេស៊ីលីដា ភីអិលស៊ី**

THE MEAT MANAGEMESNT EFFECTIVENESS OF ACCLEDA
BANK PLC.

គ្រូបណ្ឌិត៖ ម៉ុន ញាញ៉ា

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៥

PHNOM PENH-2025



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី២២
ប្រធានបទ៖ ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ
អេស៊ីប៊ីជា ភីអិលស៊ី**

គណៈកម្មការវាយតម្លៃទី១

បេក្ខបណ្ឌិត មាស សំណាង

គ្រូណែនាំ

ម៉ុន ញាញ់

គណៈកម្មការវាយតម្លៃទី៣

បេក្ខបណ្ឌិត យ៉ែម សុខហៀក

គណៈកម្មការវាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក រុទ្ធី

ប្រធានគណៈកម្មការវាយតម្លៃ និងជានាយក

មជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត សេង សំអឿន

អនុប្រធានគណៈកម្មការវាយតម្លៃ និងជានាយករង

មជ្ឈមណ្ឌលស្រាវជ្រាវ

បេក្ខបណ្ឌិត ស្រេង ផល្លា



សាកលវិទ្យាធិការ

បណ្ឌិត ហេង វ៉ាន់ជា

សាកលវិទ្យាធិការរងអចិន្ត្រៃយ៍

បណ្ឌិត ហ៊ឺ គុជគន្ធលីនណា

អារម្ភកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅសាកលវិទ្យាល័យវ៉ាន់ដា អស់រយៈពេល ៤ឆ្នាំសិក្សារួចមក ក្រុមយើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ដែលពាក់ព័ន្ធនឹងមុខវិជ្ជាគណនេយ្យ ជាពិសេស ក្រុមយើងខ្ញុំបានយល់ច្បាស់ថាជំនាញគណនេយ្យ គឺជាជំនាញមួយមានសារៈសំខាន់មួយដែរ សម្រាប់ទីផ្សារបច្ចុប្បន្ន ក្នុងនោះស្ថាប័នរដ្ឋក្តី ឯកជនក្តី ឬអង្គការក្រៅរដ្ឋាភិបាលក្តី សុទ្ធតែត្រូវអនុវត្តកិច្ចការគណនេយ្យដូចគ្នា។ ដោយឡែកដើម្បីឱ្យការសិក្សារបស់និស្សិត កាន់តែមានគុណភាពខ្ពស់ សាកលវិទ្យាល័យវ៉ាន់ដា បានបញ្ចូលនូវមុខជំនាញសំខាន់ៗដែលពាក់ព័ន្ធនឹងការងារគណនេយ្យ តាមកម្មវិធីសិក្សាក្នុងឆ្នាំសិក្សាទីមួយ រហូតដល់ឆ្នាំសិក្សាទី៤។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែមានសារៈសំខាន់ក្នុងការត្រួតត្រាយន្ត្រីនិស្សិតឱ្យបានយល់ច្បាស់ពីការអនុវត្តការងារគណនេយ្យ ពីការចាប់ផ្តើមរៀបចំផែនការ ការអនុវត្ត ការបញ្ចប់ និងត្រួតពិនិត្យ វាយតម្លៃ ព្រមទាំងផ្តល់ជាអនុសាសន៍នៅក្នុងការងារគណនេយ្យ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងស្ថាប័នខ្លួន ក្នុងន័យឆ្លើយតប ឱ្យបានល្អប្រសើរនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ដោយក្រុមយើងខ្ញុំសង្កេតឃើញថា កិច្ចការងារមួយនេះមានសារៈសំខាន់ខ្លាំង ស្របពេលនៃការសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានមកដល់ ទើបក្រុមយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី“**ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី**” យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុងគោលបំណងឱ្យអ្នកស្រាវជ្រាវទាំងអស់ឱ្យយល់កាន់តែស៊ីជម្រៅពីការរៀបចំសារណា និងប្រសិទ្ធភាពនៃការធ្វើម៉ាយីតធីង។ ក្រុមយើងខ្ញុំសង្ឃឹមថាការរៀបចំសារណាមួយនេះឡើង នឹងបានចូលរួមចំណែកមួយក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកស្រាវជ្រាវដទៃទៀតដែលមានគោលបំណងសិក្សាស្វែងយល់ពីកិច្ចការនេះ។

ជាទីបញ្ចប់ក្រុមយើងខ្ញុំ សូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកគ្រូ អ្នកគ្រូ រៀបច្បង និងអ្នកអានទាំងអស់ នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនា នៅក្នុងសារណានេះ ហើយក្រុមយើងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយទៀតមានភាពកាន់តែល្អប្រសើរ។

បេតិកភណ្ឌក្រុម



លីម ត្រីនីត
ID: VI22/043



អុល សុផានីត
ID: VI22/038



ស្នួល សុភ័ក្ត្រ
ID: VI22/039



ជួន ស្រី
ID: VI22/037



ស៊ាន សុនិកា
ID: VI22/008

សេចក្តីថ្លែងអំណរគុណ

ក្រុមយើងខ្ញុំជានិស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២២ ជំនាញគណនេយ្យ
សូមសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ

ក្រុមគ្រួសារដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្ត ដល់ក្រុមយើងខ្ញុំ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះក្រុមយើងខ្ញុំសូមសម្តែងនូវការគោរព និងកត្តញ្ញតាធម៌យ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកមានគុណ ដែលបានផ្តល់កំណើតដល់ខ្ញុំបាទ នាងខ្ញុំគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្ឌិតសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានបណ្តុះបណ្តាលក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត **ហេង ភ័ន់ដា** សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវ៉ាន់ដា ដែលបានផ្តល់ទឹកនៃឯបណ្តុះបណ្តាលព្រមទាំងផ្តល់បទពិសោធន៍ជាច្រើនដល់យើងខ្ញុំ។

សូមគោរពថ្លែងអំណរគុណចំពោះលោកគ្រូ **ម៉ុន ញាញ៉ា** ជាគ្រូណែនាំ ដោយបានជួយជ្រោមជ្រែងបង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចការសារណានេះជាស្ថាពរ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំ រហូតដល់ធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលទាំងអស់ខាងលើឱ្យជួបតែពុទ្ធពរឬនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាង

ក្រុមយើងខ្ញុំ ជានិស្សិតបរិញ្ញាបត្រ ជំនាញគណនេយ្យ នៃសាកលវិទ្យាល័យវ៉ាន់ដា ជំនាន់ទី២២៖ សូមធានាអះអាងថា ខ្លឹមសារសារណាក្រោមប្រធានបទស្តីអំពី “**ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី**” នេះគឺពិតជាស្នាដៃមួយរបស់ក្រុមខ្ញុំបាទ នាងខ្ញុំ ដោយគ្មានការពាក់ព័ន្ធនឹងរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀត។ ទិន្នន័យ និងលទ្ធផលដែលទាក់ទងទៅនឹងការស្រាវជ្រាវ ដែលបានលើកឡើងនេះ ជាអត្ថបទស្រាវជ្រាវថ្មីសុទ្ធសាធ ដែលពុំធ្លាប់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវពីមុនឡើយ។

ថ្ងៃអង្គារ ៧ កើត ខែ ភទ្រិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥
ហត្ថលេខាភិណ្ឌក្រុម



លីម ស្រីនីត

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលកំពុងទទួលបានការអភិវឌ្ឍន៍ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានផ្លាស់ប្តូរពីប្រទេសមួយដែលធ្លាប់មានជីវភាពអន់ខ្សោយហើយបានឆ្លងកាត់ការលំបាកជាច្រើន។ យ៉ាងណាមិញប្រទេសកម្ពុជាបានព្យាយាមស្តារឡើងវិញ និងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនដើម្បីលើកស្ទួយសេដ្ឋកិច្ច សង្គមវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធ ។ រដ្ឋាភិបាលបានសម្រេចឱ្យមានការប្រែប្រួលដ៏ធំចំពោះគោលការណ៍សេដ្ឋកិច្ចដោយផ្លាស់ប្តូរពីប្រព័ន្ធសេដ្ឋកិច្ចផែនការកណ្តាលទៅប្រព័ន្ធទីផ្សារសេរី។ តាមបណ្តាស្ថាប័នក្រសួងសហគ្រាសសាធារណៈអង្គការ ជាពិសេសគេក៏សង្កេតឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏កំពុងតែមានការពង្រីកសាខារបស់ខ្លួនកាន់តែច្រើនឡើងៗពាសពេញផ្ទៃប្រទេស។

តាមរយៈការប្រមើលមើលទៅតាមតថភាពសង្គមជាក់ស្តែង ប្រទេសកម្ពុជាបច្ចុប្បន្ននេះស្ថាប័នហិរញ្ញវត្ថុកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរ ដូចនេះ ទើបក្រុមយើងខ្ញុំជ្រើសរើសយកប្រធានបទ **“ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី”** យកមកបកស្រាយ និងធ្វើការសិក្សាស្រាវជ្រាវ។ នៅក្នុងនោះយើងបានចោទចំណោទបញ្ហាចំនួន២ ដើម្បីយកមកធ្វើការបកស្រាយឱ្យកាន់តែស៊ីជម្រៅ អំពីរបៀបនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ីផ្ទាល់តែម្តង។ ក្នុងចំណោទបញ្ហាទី មួយនោះយើងនឹងបកស្រាយអំពីការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា។ តើធនាគារ អេស៊ីលីដា មាននីតិវិធីនៃការគ្រប់គ្រងសាច់ប្រាក់ គ្រប់គ្រងចំណូល និងចំណាយបែបណា ព្រមទាំងរក្សាទុក និងប្រើប្រាស់សាច់ប្រាក់យ៉ាងដូចម្តេច ហើយធនាគារបង្កើនចំណូលរបស់ខ្លួនពីសេវាណាខ្លះ ដើម្បីធ្វើការទ្រទ្រង់ដល់ដំណើរការរបស់ស្ថាប័នហិរញ្ញវត្ថុឱ្យបន្តទៅមុខដោយរលូន និងមានភាពរីកចម្រើនដោយការធានានូវសុវត្ថិភាពមិនមានការខាតបង់ដល់ស្ថាប័នធនាគារ។ ដោយឡែក ចំណោទបញ្ហាទីពីរ យើងនឹងធ្វើការបកស្រាយ ពីសារៈសំខាន់នៃការគ្រប់គ្រងសាច់ប្រាក់ផ្តល់ផលប្រយោជន៍សម្រាប់ធនាគារ និងសង្គមបែបណាខ្លះទៅតាម ដែនកំណត់ដែលយើងយកមកបកស្រាយបាន ព្រោះព័ត៌មានដែលយើងទទួលបានពីភាគីធនាគារក៏មាន ដែនកំណត់ដូចគ្នា។

សរុបសេចក្តីការស្រាវជ្រាវនេះ បង្ហាញពីការគ្រប់គ្រងសាច់ប្រាក់ ការគ្រប់គ្រងចំណូល និងចំណាយដែលមានសារៈសំខាន់សម្រាប់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ធនាគារនេះត្រូវបានចាត់ទុកថា ជាធនាគារឈានមុខគេនៅកម្ពុជា ដោយសារតែភាពសម្បូរបែបនៃផលិតផល និងសេវា ការទុកចិត្តតាមគុណភាព តម្លាភាព និងភាពស្មោះត្រង់របស់បុគ្គលិក។ ជាមួយនឹងជំនាញ និងចំណេះដឹងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារអាចគ្រប់គ្រង និងរៀបចំផែនការហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។ ទោះបីមានចំណុចខ្វះខាតបន្តិចបន្តួចក៏ដោយ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅតែជាធនាគារមួយដែលរក្សាកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានដើមទុនច្រើនជាងគេក្នុងការវិនិយោគ ព្រមទាំងអាចពង្រីកសាខាទាំងក្នុង និងក្រៅប្រទេស។

មាតិកា

ទំព័រ

អារម្ភកថា	i
របាយការណ៍សម្ព័ន្ធក្រុម.....	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v
មាតិកា.....	vi

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ	១
១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ.....	២
-តើធនាគារ អេស៊ីលីដា ក៏អិលស៊ី មាននីតិវិធីអ្វីខ្លះក្នុងការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាព ?	
-តើការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាពផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ធនាគារ អេស៊ីលីដាក៏អិលស៊ី ?	
១.៣ គោលបំណងនៃការស្រាវជ្រាវ.....	២
១.៤ ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ	២
១.៤.១ ទំហំដែនកំណត់.....	២
១.៤.២ វិសាលភាពនៃការស្រាវជ្រាវ.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ.....	៣
១.៦.១ ចំពោះក្រុមអ្នកស្រាវជ្រាវផ្ទាល់.....	៣
១.៦.២ ចំពោះស្ថាប័ន	៤
១.៦.៣ ចំពោះសង្គម.....	៤
១.៧ របាយការណ៍នៃការស្រាវជ្រាវ.....	៤

ជំពូកទី២ ដំណើរការនៃការគ្រប់គ្រងសាច់ប្រាក់ធនាគារ

២.១ លក្ខណៈទូទៅនៃធនាគារ	៥
២.១.១ និយមន័យធនាគារ	៥
២.១.២ ប្រវត្តិនៃធនាគារ	៦
២.១.៣ តួនាទីរបស់ធនាគារ	៧
២.១.៤ មុខងារនៃធនាគារ	៧

២.១.៥ សារៈសំខាន់នៃធនាគារ.....	៨
២.២. នីតិវិធីនៃគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ	៨
២.២.១ និយមន័យនីតិ	៩
២.២.២ ប្រវត្តិនៃនីតិ	១០
២.២.៣ ទ្រឹស្តីពាក់ព័ន្ធនៃនីតិ.....	១០
២.៣ ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ	១១
២.៣.១ និយមន័យការគ្រប់គ្រង.....	១២
២.៣.២ ប្រវត្តិការគ្រប់គ្រង.....	១៤
២.៣.៣ តួនាទី មុខងារនៃការគ្រប់គ្រង	១៦

ជំពូកទី៣

ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា

៣.១ ស្ថានភាពទូទៅរបស់ធនាគារ អេស៊ីលីដា	១៧
៣.១.១ ប្រវត្តិរបស់ធនាគារ អេស៊ីលីដា.....	១៧
៣.១.២ បេសកកម្ម ទស្សនវិស័យ និងគោលដៅរបស់ធនាគារ.....	១៨
៣.១.៣ រចនាសម្ព័ន្ធរបស់ធនាគារ	១៩
ក.ស្ថានិករបស់ធនាគារអេស៊ីលីដា	១៩
ខ.រចនាសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា	២០
៣.១.៤ អត្តសញ្ញាណកម្មរបស់ធនាគារ អេស៊ីលីដា	២១
ក.និមិត្តសញ្ញា.....	២១
ខ.អត្តន័យនៃរូបសញ្ញារបស់ធនាគារ អេស៊ីលីដា.....	២២
៣.១.៥ ទីតាំងភូមិសាស្ត្ររបស់ធនាគារ អេស៊ីលីដា	២២
ក.ការិយាល័យកណ្តាល.....	២២
៣.២ នីតិវិធីនៃគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា.....	២៤
៣.២.១ ការគ្រប់គ្រងចំណូលនិងចំណាយរបស់ធនាគារ អេស៊ីលីដា.....	២៦
៣.២.២ នីតិវិធីក្នុងការគ្រប់គ្រងចំណាយ	២៦
៣.២.៣ គោលបំណងនៃនីតិវិធីគ្រប់គ្រងចំណាយ	២៦
៣.២.៤ ការគ្រប់គ្រងប្រាក់ចំណូលរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី.....	២៦
ក.ចំណូលពីការប្រាក់របស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី.....	២៦
ខ.ចំណូលមិនមែនការប្រាក់របស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី.....	២៧
៣.២.៥ នីតិវិធីក្នុងការគ្រប់គ្រងចំណូលរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី.....	២៨
៣.២.៦ គោលបំណងនៃនីតិវិធីក្នុងការគ្រប់គ្រងចំណូលរបស់ធនាគារអេស៊ីលីដា	៣០

៣.៣ ផលប្រយោជន៍នៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា	៣២
៣.៣.១ អត្ថប្រយោជន៍ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា	៣២
៣.៣.២ លទ្ធផលរដ្ឋាភិបាល	៣៣
៣.៣.៣ លទ្ធផលអន្តរជាតិ	៣៣
៣.៣.៤ សារៈសំខាន់ចំពោះសង្គមជាតិ.....	៣៤

ជំពូកទី៤: ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	៣៦
៤.២ ការវិភាគលើចំណុចខ្សោយ	៣៦

ជំពូកទី៥: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៣៧
៥.២ ការផ្តល់អនុសាសន៍	៣៨

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលកំពុងទទួលបានការអភិវឌ្ឍ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានផ្លាស់ប្តូរពីប្រទេសមួយដែលធ្លាប់មានជីវភាពអន់ខ្សោយហើយបានឆ្លងកាត់ការលំបាកជាច្រើន។ យ៉ាងណាមិញ ប្រទេសកម្ពុជាបានព្យាយាមស្តារឡើងវិញ និងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គមវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យវត្តអារាម ជាពិសេសនៅក្នុងរាជធានី ភ្នំពេញបច្ចុប្បន្នមានសំណង់អគារខ្ពស់ៗ ដែលកំពុងអភិវឌ្ឍបន្តិចម្តងៗឈរជើងយ៉ាងរឹងមាំនៅក្នុង ទីក្រុងរបស់ព្រះរាជាណាចក្រកម្ពុជា ជាហេតុធ្វើឱ្យមានការវិនិយោគទៅលើវិស័យជាច្រើន រួមមានអចលនទ្រព្យសំណង់អគារទេសចរណ៍ វិស័យសេវាកម្ម និងហិរញ្ញវត្ថុជាដើម។

ជាក់ស្តែង ប្រទេសកម្ពុជាអនុវត្តន៍ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី (Free Market Economy) ចាប់តាំងពីដំណាច់ឆ្នាំសម័យកាលសង្គ្រាមស៊ីវិលនិងការចាប់ផ្តើមប្រកាសនូវគោលការណ៍ “វិវឌ្ឍន៍សេដ្ឋកិច្ច” ក្រោមរដ្ឋាភិបាលកម្ពុជាថ្មីឆ្នាំ១៩៨៩។ រដ្ឋាភិបាលបានសម្រេចអោយមានការប្រែប្រួលដ៏ធំចំពោះគោលការណ៍សេដ្ឋកិច្ចដោយផ្លាស់ប្តូរពីប្រព័ន្ធសេដ្ឋកិច្ចផែនការកណ្តាលទៅប្រព័ន្ធទីផ្សារសេរី។ ទៅតាមបណ្តាស្ថាប័នក្រសួងសហគ្រាសសាធារណៈអង្គការ ជាពិសេសគេក៏សង្កេតឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏កំពុងតែមានការពង្រីកសាខារបស់ខ្លួនកាន់តែច្រើនឡើងៗពាសពេញផ្ទៃប្រទេស។ លើសពីនេះទៅទៀតក្រុមហ៊ុនត្រូវតែរៀបចំផែនការក្នុងការគ្រប់គ្រងសាច់ប្រាក់ទុកជាមុនរក្សាការចុះបញ្ជីធ្វើឱ្យបានទៀតទាត់ការព្យាករណ៍ទុកមុន និងរៀបចំផែនការរក្សាទុកនូវសាច់ប្រាក់ដែលត្រូវទទួលបាន។ ដោយតាមការសិក្សាស្រាវជ្រាវកត្តាចម្បងដែលធ្វើឱ្យការគ្រប់គ្រងសាច់ប្រាក់របស់ក្រុមហ៊ុនសេវាកម្មដំណើរការបានជោគជ័យ ឬបរាជ័យគឺបណ្តាលមកពីការគ្រប់គ្រងសាច់ប្រាក់ដែលជាកត្តាសំខាន់ និងម្ចាស់ក្រុមហ៊ុនត្រូវមានសាច់ប្រាក់ក្នុងដៃឱ្យមានគ្រប់គ្រាន់សម្រាប់ក្នុងការធ្វើគ្រប់គ្រងប្រតិបត្តិការ។ ការគ្រប់គ្រងសាច់ប្រាក់បែងចែកជាពីរគឺការគ្រប់គ្រងសាច់ប្រាក់លំហូរលុយចូល និងការគ្រប់គ្រងសាច់ប្រាក់លំហូរលុយចេញដែលម្ចាស់ក្រុមហ៊ុនទទួលបានសាច់ប្រាក់ពីអតិថិជន ដែលបានប្រើប្រាស់ពីសេវាកម្មរបស់ក្រុមហ៊ុន។ ជាពិសេសវិស័យធនាគារ គឺជាពាណិជ្ជកម្មមួយប្រភេទដែលមានការអភិវឌ្ឍន៍យ៉ាងជឿនលឿន និងប្រែប្រួលឆាប់រហ័សការរីកចម្រើនផ្នែកសេដ្ឋកិច្ចការខិតខំយកចិត្តទុកដាក់កែច្នៃផលិតផល និងសេវាឱ្យលេចធ្លោជាងគូប្រកួតព្រមទាំងតម្រូវការកាន់តែច្រើន និងសំណូមពរកាន់តែខ្ពស់របស់អតិថិជនបានជំរុញឱ្យមានការផ្លាស់ប្តូរវិធីសាស្ត្រក្នុងការបំពេញភារកិច្ច និងក្នុងការធ្វើអាជីវកម្មរបស់ធនាគារ។

ដោយមើលឃើញពីបញ្ហានិងមូលហេតុដែលបានកើតឡើងខាងលើដូចចេះហើយទើបស្ថាប័នហិរញ្ញវត្ថុត្រូវធ្វើយ៉ាងណាថែរក្សាឱ្យបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយភាពច្បាស់លាស់ ហើយបែងចែកទៅតាមតួនាទីឬផ្នែកផ្សេងៗគ្នាធ្វើឱ្យចរន្តសាច់ប្រាក់នៅក្នុងស្ថាប័នមានស្ថេរភាពទើបអង្គភាពនីមួយៗតែងតែត្រូវការជាចាំបាច់នូវការគ្រប់គ្រងសាច់ប្រាក់។ ដោយហេតុនេះហើយទើបក្រុមយើងខ្ញុំជ្រើសរើសយកប្រធានបទ “ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា” យកមកធ្វើការស្រាវជ្រាវ និងធ្វើការបកស្រាយ។

១.២ ចំណោទបញ្ជូននៃការស្រាវជ្រាវ

ជាការពិតណាស់ រាល់ធនាគារទាំងអស់ចាំបាច់ត្រូវតែយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងសាច់ប្រាក់ ដើម្បីឱ្យដំណើរការអាជីវកម្មមានភាពល្អឆ្លាតវៃខ្ពស់បំផុត ទទួលបានប្រសិទ្ធភាពក្នុងការបាត់ចែងសាច់ប្រាក់ និង មានការអភិវឌ្ឍជានិរន្តរ៍។ ដោយសារតែធនាគារអេស៊ីលីដាជាធនាគារមួយដែលមានលក្ខណៈ និងការគ្រប់គ្រង ធំទូលាយទើបក្រុម នាងខ្ញុំព្យាយាមសិក្សាចង់ដឹងថា៖

- ១. តើធនាគារ អេស៊ីលីដា គឺអិលស៊ី មាននីតិវិធីអ្វីខ្លះក្នុងការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាព ?
- ២. តើការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាពផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ធនាគារ អេស៊ីលីដា គឺអិលស៊ី ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

គោលបំណងក្នុងការស្រាវជ្រាវនេះ គឺផ្តោតសំខាន់ទៅលើប្រធានបទ “ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា គឺអិលស៊ី” គឺដើម្បីរួមចំណែកក្នុងការដោះស្រាយ និងផ្តល់ជាអនុសាសន៍លើ ចំណុចមួយចំនួនដើម្បីកែលម្អ និងធ្វើការស្វែងយល់ពីចំណុចមួយចំនួនដូចខាងក្រោម៖

- ស្វែងយល់ពីស្ថានភាពទូទៅរបស់ធនាគារ
- ស្វែងយល់អំពីគោលដៅនៃការគ្រប់គ្រងសាច់ប្រាក់ របស់ធនាគារ
- វិធីសាស្ត្រក្នុងការគ្រប់គ្រងសាច់ប្រាក់
- ផ្តោតទៅលើរចនាសម្ព័ន្ធបាត់តាំងរបស់ធនាគារ
- ទទួលបានបទពិសោធន៍ និងចំណេះដឹងដែលទាក់ទងអំពីគោលការណ៍របស់ធនាគារ

១.៤ ទំហំដែលកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ទំហំដែលកំណត់

នៅក្នុងការសិក្សាស្រាវជ្រាវ គឺយើងបានផ្តោតសំខាន់ទៅលើការគ្រប់គ្រងសាច់ប្រាក់មានដូចជា សេវានៃ ការគ្រប់គ្រងសាច់ប្រាក់ ការគ្រប់គ្រងចំណាយ និងការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដាតែមួយ ប៉ុណ្ណោះ។ មួយវិញទៀតដោយសារតែមានផ្នែកខ្លះជាការសម្ងាត់របស់ធនាគារ ដូចច្នោះយើងមិនអាចលើកយក មកបង្ហាញបានទាំងអស់នោះទេ។

ដំណើរការនៃការស្រាវជ្រាវនេះគឺ ធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពី របៀបនៃការអនុវត្តនូវកិច្ចបញ្ជីការរបស់ ធនាគារ អេស៊ីលីដាដែលស្ថិតនៅទីស្នាក់កាលកណ្តាល។

១.៤.២ វិសាលភាពនៃការស្រាវជ្រាវ

ដំណើរនៃការសរសេរសារណានេះធ្វើឡើង ដើម្បីបង្ហាញពីការអនុវត្តន៍ជាក់ស្តែងទៅលើ “ប្រសិទ្ធភាពនៃ ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា គឺអិលស៊ី” ។ ធនាគារ អេស៊ីលីដា គឺអិលស៊ី ត្រូវបានបង្កើតឡើង នៅក្នុងខែមករា ឆ្នាំ១៩៩៣ ប៉ុន្តែក្នុងរបាយការណ៍សារណានេះមានការកំណត់ដូចច្នោះក្រុមនាងខ្ញុំសម្រេចចិត្ត យកការស្រាវជ្រាវនៅក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ តែប៉ុណ្ណោះ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

ការស្រាវជ្រាវបានប្រើប្រាស់តាមវិធីសាស្ត្រគុណវិស័យដោយផ្តោតចម្បងទៅលើការវិភាគទិន្នន័យនិង ឯកសារដែលពាក់ព័ន្ធនឹងប្រធានបទ ដើម្បីយកមកវិភាគ និងសិក្សាស្រាវជ្រាវក្នុងគោលបំណងបញ្ជាក់ អំពី

ដំណើរការប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ ។ ចំពោះការប្រមូលទិន្នន័យធ្វើឡើងក្នុងខ្លឹមសារដែលទាក់ទងដូចខាងក្រោម៖

សម្រាប់សំណួរស្រាវជ្រាវទី១៖ ការស្រាវជ្រាវនេះ ប្រើប្រាស់វិធីសាស្ត្រតាមបែបគុណវិស័យដូចជា ការវិភាគលើរបាយការណ៍ កម្រងឯកសារនានា វិធីសាស្ត្រស្រាវជ្រាវតាមរយៈគេហទំព័រ បណ្តាញសង្គមរបស់ ធនាគារ ផ្ទាល់ ការសិក្សាស្រាវជ្រាវព័ត៌មានខ្លះៗបានមកពីបណ្តាល័យរបស់ សកលវិទ្យាល័យវ៉ាន់ដា ការដកស្រង់នូវឯកសារមេរៀនទាំងឡាយណាដែលពាក់ព័ន្ធ នឹងប្រធានបទ ការអានកម្រងឯកសារផ្សេងៗ របាយការណ៍ចាស់ៗ ដែលសិស្សច្បងជំនាន់មុនបានធ្វើរួច និងធ្វើការសាកសួរទៅលោកគ្រូណែនាំបន្ថែម។

សម្រាប់សំណួរស្រាវជ្រាវទី២៖ ការស្រាវជ្រាវនេះ ប្រើប្រាស់វិធីសាស្ត្រតាមបែបគុណវិស័យដូចជា ការវិភាគលើរបាយការណ៍ កម្រងឯកសារនានា វិធីសាស្ត្រស្រាវជ្រាវតាមរយៈគេហទំព័រ បណ្តាញសង្គមរបស់ ធនាគារ ផ្ទាល់ ការសិក្សាស្រាវជ្រាវព័ត៌មានខ្លះៗបានមកពីបណ្តាល័យរបស់ សកលវិទ្យាល័យវ៉ាន់ដា ការដកស្រង់នូវឯកសារមេរៀន ទាំង ឡាយ ណាដែលពាក់ព័ន្ធនឹងប្រធានបទ ការអានកម្រងឯកសារផ្សេងៗ របាយការណ៍ចាស់ៗ ដែលសិស្សច្បងជំនាន់មុនបានធ្វើរួច និងធ្វើការសាកសួរទៅលោកគ្រូណែនាំបន្ថែម។

បន្ទាប់ពីប្រមូលព័ត៌មាន យើងបានធ្វើការជ្រើសរើសព័ត៌មាន ដែលមានប្រយោជន៍សម្រាប់ បង្កើតជាវិធីសាស្ត្រព្យាករណ៍ទៅលើប្រសិទ្ធភាពនៃ ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារការវិភាគទិន្នន័យទាំងអស់ឱ្យមានសុក្រិតភាព និងបង្ហាញជាតារាងក្រោយពី ការព្យាករណ៍ទិន្នន័យរួច ដើម្បីងាយស្រួលក្នុងការបកស្រាយ។

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

តាមរយៈការសិក្សាស្រាវជ្រាវនេះបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖

១.៦.១ ចំពោះក្រុមអ្នកស្រាវជ្រាវផ្ទាល់

- ជួយបង្កើនចំណេះដឹង ជំនាញសមត្ថភាពផ្ទាល់ខ្លួនដោយការផ្សារភ្ជាប់រវាងទ្រឹស្តី និងអនុវត្តជាក់ស្តែង។
- ឱ្យយល់កាន់តែច្បាស់អំពីប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា។
- យល់ដឹងពីគោលការណ៍ និងលក្ខខណ្ឌរបស់ធនាគារក្នុងការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាព។
- យល់ដឹងពីគោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីរៀបចំផែនការ ដែលជាសារៈប្រយោជន៍ដល់ធនាគារ ព្រមទាំងផ្តល់ជាចំណេះដឹងទាំងនេះអាចជាស្ថាន សម្រាប់យើងក្នុងការស្វែងរកឱកាសការងារ។
- ដឹងពីប្រវត្តិរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី។
- ចេះធ្វើការងារជាក្រុម និងចេះសម្របសម្រួលដោះស្រាយបញ្ហាក្នុងក្រុម។
- ពង្រឹងបន្ថែមលើទំនួលខុសត្រូវលើកិច្ចការស្រាវជ្រាវ។
- យល់ដឹងកាន់តែលម្អិតអំពីធនាគារ អេស៊ីលីដា ក៏អិលស៊ី។

១.៦.២ ចំពោះស្ថាប័ន

- បានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយដើម្បីយកមកកែលម្អ និងអភិវឌ្ឍន៍
- បង្កើនទំនុកចិត្តពីសំណាក់អតិថិជន

- ផ្សព្វផ្សាយពីវិសាលភាព និងកេរ្តិ៍ឈ្មោះរបស់ធនាគារ

១.៦.៣ ចំណេះសង្គម

- បានផ្សព្វផ្សាយពីចំណេះដឹងទៅដល់និស្សិតជំនាន់ក្រោយ
- ចងក្រងជាឯកសារសម្រាប់សិស្សប្តូរធ្វើការសិក្សាស្រាវជ្រាវបន្ត
- ការរីកចម្រើនសេដ្ឋកិច្ច បង្កើនផលិតភាព និងជំរុញការវិនិយោគ
- ចែករំលែកព័ត៌មាន និងពង្រឹងសហការណ៍ដើម្បីសម្រេចគោលដៅជាសហគមន៍
- ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងវិស័យនានា និងជួយពង្រឹងចំណេះដឹងថ្មីៗ

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះ ចែកចេញជា ៥ដំណាក់កាលដូចខាងក្រោម៖

- **ជំពូកទី១ សេចក្តីផ្តើម៖** គឺជាការបង្ហាញលំនាំនៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវគោល បំណងនៃការស្រាវជ្រាវ ដែនកំណត់ វិសាលភាពនៃការស្រាវជ្រាវ និងវិធីសាស្ត្រនៃការស្រាវជ្រាវ។
- **ជំពូកទី២ រំលឹកទ្រឹស្តី៖** ក្នុងជំពូកនេះនិងបរិយាយពីពាក្យគន្លឹះខ្លះៗលក្ខណៈទូទៅព្រមទាំងប្រវត្តិ ផ្សេងៗដែលទាក់ទងនឹង អ្នកប្រាជ្ញចងក្រងនៅស្តង់ដាររបស់ធនាគារ អេស៊ីលីដា។
- **ជំពូកទី៣ លទ្ធផលនៃការស្រាវជ្រាវ៖** ពិពណ៌នា អំពីលក្ខណៈទូទៅរបស់ធនាគារ អេស៊ីលីដាដែល បង្ហាញអំពីប្រវត្តិផ្សេងៗ រចនាសម្ព័ន្ធចាត់តាំងបទបញ្ជា និងរបៀបរបបការងារ ការគ្រប់គ្រង ការងារ និង បច្ចេកទេស របស់ធនាគារ អេស៊ីលីដា។
- **ជំពូកទី៤ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ៖** ត្រង់ចំណុចនេះក្រុមនាងខ្ញុំចង់វិភាគ និងវាយ តម្លៃ នូវចំណុចខ្លះខាតទាំងឡាយ ព្រមទាំងមានយោបល់ក្នុងការកែតម្រូវខ្លះៗ។
- **ជំពូកទី៥ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖** ការធ្វើការសន្និដ្ឋានទៅលើគ្រប់ចំណុចទាំងអស់ និងផ្តល់មតិទៅលើចំណុចដែលត្រូវកែលម្អ។

ជំពូកទី២

ដំណើរការនៃការគ្រប់គ្រងសាច់ប្រាក់ធនាគារ

២.១ លក្ខណៈទូទៅនៃធនាគារ

២.១.១ និយមន័យធនាគារ

ធនាគារ គឺជាស្ថាប័ន ឬគ្រឹះស្ថានមានសម្រាប់ទូទាត់ ខាតប្រាក់បញ្ញើ ឬ បណ្តាក់ទុនជាបណ្តាញ ប្រមូលប្រាក់សន្សំ ដែលឥតប្រើប្រាស់ ដែលនៅទំនេរនៅក្នុងសេដ្ឋកិច្ចយកទៅចែកចាយនៅតាមគ្រប់វិស័យ សេដ្ឋកិច្ចតាមការឱ្យឥណទានដើម្បីលើកស្ទួយសកម្មភាព និង អភិវឌ្ឍសង្គម។

ធនាគារ (Bank) ជាស្ថាប័នហិរញ្ញវត្ថុដែលមានតួនាទីផ្តល់សេវាកម្មដល់សាធារណៈ ដោយទាក់ទងនឹងការសន្សំប្រាក់ ការផ្តល់ប្រាក់កម្ចី និងសេវាហិរញ្ញវត្ថុផ្សេងៗ។ ធនាគារមានតួនាទីសំខាន់ក្នុងការគាំទ្រប្រព័ន្ធសេដ្ឋកិច្ចដោយបង្កើតការចរចាហិរញ្ញវត្ថុ និងការវិនិយោគ។

ធនាគារ (Banking Definitions)

ធនាគារត្រូវបានគេកំណត់ន័យដូចខាងក្រោម៖

- មុខងារសេដ្ឋកិច្ចដែលវាបម្រើជូនអតិថិជនទាំងឡាយ
- សេវាកម្មដែលវាផ្តល់ជូនអតិថិជនទាំងឡាយ
- មូលដ្ឋានស្របច្បាប់ចំពោះអត្ថិភាពរបស់វា

ធនាគារ គឺជាប្រពៃណីមុខងាររបស់ធនាគារ គឺទទួលប្រាក់បញ្ញើពីសាធារណៈជន ហើយនឹងប្រើប្រាស់វាជាប្រភពដ៏ សំខាន់របស់មូលនិធិ ដើម្បីបង្កើតកម្ចីអាជីវកម្មនិងកម្ចីមិនមែន អាជីវកម្ម។

ធនាគារ ទោះជាយ៉ាងណាក៏បានព្យាយាម ដើម្បីក្លាយជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ ឬស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ រួមមានអ្នកលក់មូលបត្រ ក្រុមហ៊ុនដើងសារ សហព័ន្ធតំណទាន ស្ថាប័នសន្សំនិងឥណទាន មូលនិធិសង្គម និងក្រុមហ៊ុនធានារ៉ាប់រង ដែលក្រុមហ៊ុនទាំងនោះ ព្យាយាមផ្តល់សេវាដូចធនាគារដែរ។

ធនាគារ គឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួលប្រាក់បញ្ញើដើម្បីដកតាមតម្រូវការ (ដូចជាសរសេរមូលប្បទានបត្រ ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក) ហើយនឹងផ្តល់ឥណទាន ទៅឱ្យសាធារណៈជន និងអាជីវកម្ម(ផ្តល់ឥណទានដល់អាជីវកម្ម ឯកជន ដើម្បីពង្រីកសន្និធិរបស់ទំនិញនៅក្នុងហាងរបស់ពួកគេ ឬ ដើម្បីទិញសម្ភារៈបរិក្ខារថ្មីៗ)។

ធនាគារ គឺជានីតិបុគ្គលដែលមាននីតិសម្បទាពិសេសក្នុងការរើសយកប្រតិបត្តិការធនាគារជាមុខរបរប្រក្រតី។ ប្រតិបត្តិការដែលជាសកម្មភាពរបស់ធនាគាររួមមាន៖

- ការផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណៈជន ដោយមានកម្រៃរាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា។
- ការទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណៈជន

¹ ACADEMIA. Ory Kalip. (2021, May 14). និយមន័យធនាគារ. Retrieved February 7 2025, from <https://www.academia.edu/31513027/និយមន័យធនាគារ>

- ប្រព្រឹត្តិកម្ម និងការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយ ទូទាត់ ជារូបិយវត្ថុ ឬ រូបិយប័ណ្ណ²។

២.១.២ ប្រវត្តិនៃធនាគារ

ដើមកំណើតរបស់ធនាគារ គឺគ្មានអ្នកណាដឹងពិតប្រាកដទេ ថាតើអាជីវកម្មនេះបានចាប់កំណើតពី ពេលណាមកនោះទេ ប៉ុន្តែតាមការស្រាវជ្រាវបានឱ្យដឹងថា ធនាគារមានដើមកំណើតបានពីហាងមាស ឬជាងទង់នៅសម័យបុរាណ។ ហាងមាសទទួលប្រាក់បញ្ញើជាមាស និងហិរញ្ញវត្ថុមានតម្លៃដទៃទៀតក្នុង ករណីខ្លះក៏ផ្តល់ជាប្រាក់លើការផ្ញើនេះ។ នៅពេលអតិថិជនផ្ញើមាស និងទទួលបានវិក្កយបត្រដែលចេញ ដោយជាងមាស ក្នុងនោះបានបញ្ជាក់ពីចំនួន និងប្រភេទនៃមាសដែលបានផ្ញើ។ ក្រោយមកអ្នកផ្ញើមាស យល់ឃើញថាការបង់ ទូទាត់ដោយប្រើវិក្កយបត្រជាងមាសមានភាពងាយស្រួល និងមានសុវត្ថិភាពជាង ការចាយមាសផ្ទាល់ ហើយចាប់ពីពេលនោះមកវិក្កយបត្រជាងមាសក៏ដំណើរការដូចជាលុយនាពេល បច្ចុប្បន្នមានឈ្មោះថា មូលប្បទានបត្រ។ ដោយឆ្លងកាត់រយៈពេលដ៏យូរ ក្រោយមកជាងមាសបានពិនិត្យ ឃើញថាមាសដែលអតិថិជនយកមកផ្ញើអាចរក្សាទុកនូវតម្លៃមួយចេរនៅក្នុងឃ្លាំង ដោយសារក្នុងគ្រាជាមួយគ្នានោះអតិថិជនដកមាសពីឃ្លាំងរបស់ជាងមាសហើយមួយចំនួនផ្សេងទៀតយកមកផ្ញើសាជាថ្មី។ ចាប់ពីពេលនោះមកអាជីវកម្មនៅក្នុងហាងមាសក៏ដំណើរការដោយផ្តល់ជាប្រាក់កម្ចីទៅឱ្យអតិថិជនមួយ ចំនួនផ្សេងទៀត តាមរយៈការបោះវិក្កយបត្របន្ថែមតម្រូវទៅតាមចំនួនមាសដែលមានក្នុងឃ្លាំង វាជាការចាប់កំណើតតាំងពីពេលនោះមក។ តាមការស្រាវជ្រាវបានឱ្យដឹងថាធនាគារមានដើមកំណើតមុនគេគឺនៅអឺតាលី³។

២.១.៣ តួនាទីធនាគារ

ធនាគារ គឺជាគ្រឹះស្ថានសេវាហិរញ្ញវត្ថុដែលផលិតនិងលក់មូលធនជាសាធារណៈប្រកបទៅដោយវិជ្ជាជីវៈ និងបានដើរតួយ៉ាងសំខាន់នៅក្នុងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ធនាគារមានតួនាទីសំខាន់ៗដូចខាងក្រោម៖

- **តួនាទីអន្តរការី :** បង្វែរការសន្សំជាសាច់ប្រាក់ពីសាធារណៈជន ឱ្យទៅជាឥណទាន សម្រាប់សហគ្រាសពាណិជ្ជកម្ម និងសហគ្រាសផ្សេងទៀត ដើម្បីវិនិយោគនៅក្នុងការសាងសង់ សម្ភារបរិក្ខារ ឧបករណ៍ ប្រើប្រាស់និងសន្និធិ។ល។
- **តួនាទីទូទាត់ :** គឺជាការអនុវត្តន៍នូវការទូទាត់ផ្សេងៗសម្រាប់ទំនិញ និងសេវាកម្មក្នុងនាមជាអតិថិជនរបស់ពួកគេដូចជាការចេញនិងការទូទាត់ជម្រះមូលប្បទានបត្រផ្ទេរសាច់ប្រាក់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងការដកប្រាក់តាមប្រព័ន្ធម៉ាស៊ីនទំនើបអេដីអឹម (ATM)។
- **តួនាទីជាអ្នកធានា :** ឈរពីខាងក្រោយអតិថិជនរបស់គេ ដើម្បីធ្វើការទូទាត់ ឬសងនូវបំណុលរបស់អតិថិជន នៅពេលដែលអតិថិជនទាំងនោះមិនអាចសងឱ្យទៅម្ចាស់បំណុលរបស់គេក្នុងកាលៈទេសៈចៃដន្យ ដោយធនាគារគ្រាន់តែចេញនូវលិខិតឥណទាន ដើម្បីបង្ហាញនូវទឹកប្រាក់នៅក្នុងគណនីអតិថិជនរបស់គេ។

² WordPress. Khem Sarith. (2016, Oct 04). *និយមន័យធនាគារ*. Retrieved February 7 2025, from <https://khemsarith.wordpress.com/2016/10/04/និយមន័យធនាគារ-banking-definitions/>

³ យឹម ឧបក្ខា. (2021). *ការគ្រប់គ្រងចំណាយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាម៉ាសេងទុង*. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៃវិទ្យាស្ថានវ៉ាន់ដា ជំនាន់ទី១៨ ទំព័រទី៧ និងទី៨

- តួនាទីគ្រប់គ្រងហានិភ័យ : ជួយទៅដល់អតិថិជនក្នុងការរៀបចំនូវការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការកើតមានហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្តិ និងជីវិតមនុស្ស។
- តួនាទីជាទីប្រឹក្សាលើការសន្សំ : ជួយដល់អតិថិជនលើការផ្តល់ការប្រឹក្សាយោបល់ សម្រាប់គោលដៅរយៈពេលវែងក្នុងការធ្វើឱ្យមានជីវិតល្អប្រសើរ ដូចជាគម្រោងសាងសង់ឬគម្រោងអាជីវកម្មផ្សេងៗ ដើម្បីជៀសវាងទុកប្រាក់សន្សំមិនចរាចរនៅលើទីផ្សារ។
- តួនាទីជាអ្នកបែករក្សាវត្ថុមានតម្លៃ : ទុកដាក់វត្ថុមានតម្លៃរបស់អតិថិជននិងវាយតម្លៃប្រកបដោយភាពសុក្រិតភាពនូវតម្លៃរបស់ទ្រព្យសកម្ម ឬទ្រព្យសម្បត្តិដែលធ្វើប្រតិបត្តិការនៅលើទីផ្សារ។
- តួនាទីជាភ្នាក់ងារ : ក្នុងនាមជាអ្នកតំណាងឱ្យអតិថិជនដើម្បីចាត់ចែង និងការពារនូវទ្រព្យសកម្មរបស់ពួកគេឬចេញនិងលក់ ឬទទួលទូទាត់លក់ចេញនិងទិញចូលនូវប័ណ្ណភាគហ៊ុននានា។ ជាធម្មតាសកម្មភាពទាំងនេះត្រូវបានផ្តល់ឱ្យដោយនាយកដ្ឋានសកម្មភាពរបស់ធនាគារ។
- តួនាទីអ្នកអនុវត្តន៍គោលនយោបាយ: ធ្វើប្រតិបត្តិការស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងគោលបំណងឱ្យមានកំណើនសេដ្ឋកិច្ច និងឈានទៅដល់គោលដៅដែលសង្គមចង់បាន។

២.១.៤ មុខងារធនាគារ

សាជីវកម្មឧស្សាហកម្មធុនធំៗអតិថិជនម្នាក់ៗអាជីវកម្មធុនតូចទាំងអស់ និងមានទំនាក់ទំនងជាមួយធនាគារខាងហិរញ្ញវត្ថុ។ ដូច្នេះ ធនាគារត្រូវមានមុខងារសំខាន់ៗដូចខាងក្រោម៖

- មុខងារឥណទាន
- មុខងារទទួលប្រាក់បញ្ញើ
- មុខងារទូទាត់
- មុខងារជាធនាគារវិនិយោគ
- មុខងារធានារ៉ាប់រង
- មុខងារវិនិយោគ ឬ ផែនការហិរញ្ញវត្ថុ
- មុខងារអចលនទ្រព្យ និងអភិវឌ្ឍន៍សហគមន៍
- មុខងារគ្រប់គ្រងសាច់ប្រាក់
- មុខងារធនាគារពាណិជ្ជករ
- មុខងារជាដើងសារមូលបត្រ ។

២.១.៥ សារៈសំខាន់នៃធនាគារ

វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានចាត់ទុកថា ជាផ្ទាំងខ្នងដ៏សំខាន់ក្នុងការជួយជម្រុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិដ្បិតជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការចរាចរមូលនិធិពីអ្នកសន្សំទៅអ្នកវិនិយោគដោយសម្រួលដល់ពាណិជ្ជកម្ម និងបង្កើនផលិតភាពក្នុងចរន្ត សេដ្ឋកិច្ចលើគ្រប់វិស័យ⁴។

ធនាគារមានសារៈសំខាន់យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចនៃប្រទេស និងសង្គម។ អ្នកអាចពិចារណាពីសារៈសំខាន់របស់ធនាគារដូចខាងក្រោម៖

⁴ ខេមបូឌូណូមីស. សោម ស្រីពេជ្រ. (2024). វិស័យធនាគារ. Retrieved February, 7 2025, from <https://cambonomist.com/news/what-are-the-important-roles-of-banking-and-finance/>

- ការផ្ទុកប្រាក់: ធនាគារជួយផ្តល់ទីតាំងសម្រាប់ប្រជាជន និងអាជីវកម្មក្នុងការផ្ទុកប្រាក់សម្រាប់អនាគត។ ការផ្ទុកប្រាក់នេះអាចធ្វើបានសុវត្ថិភាព និងអាចទទួលបានផលចំណេញពីការដាក់ប្រាក់។
- ការអភិវឌ្ឍគ្រប់គ្រងប្រាក់ចំណូល: ធនាគារជួយគ្រប់គ្រងប្រាក់ចំណូល និងកម្ចី រួមទាំងការផ្តល់សេវាកម្មដូចជា ការបង់ប្រាក់ និងការបញ្ជូនប្រាក់ឱ្យគ្នា។
ការពង្រឹងអាជីវកម្ម: ធនាគារអាចផ្តល់សេវាកម្មសម្រាប់ការកែលម្អរដ្ឋបាល និងជំនួយច្បាស់លាស់ក្នុងការផ្លាស់ប្តូរផលិតផល និងសេវាកម្ម។
- ការផលិតនិងការវិនិយោគ: ការអនុញ្ញាតអាជីវកម្មមានឱកាសវិនិយោគដើម្បីផលិតផលថ្មី និងបង្កើតអាជីវកម្មថ្មីៗសម្រាប់សង្គម។
- ការផ្តល់សេវាកម្មសង្គម: ធនាគារជួយកាត់បន្ថយភាពខុសគ្នានៃសេដ្ឋកិច្ច និងធ្វើឱ្យប្រជាជនទទួលបានសេវាកម្មហិរញ្ញវត្ថុ ដូចជា សេវាប្រមូលប្រាក់ សេវាកម្មទូទាត់ និងប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិច។
ការលេចចេញពីសេដ្ឋកិច្ចត្រូវការជំនួយឧបត្ថម្ភកម្ចី និងប្រព័ន្ធធនាគារដែលមានការងារបច្ចេកទេស។
- ការផ្តល់កម្ចី: ធនាគារជួយអោយសាធារណៈ និងអាជីវកម្មអាចទទួលបានកម្ចី ដើម្បីវិនិយោគព្រមទាំងបានផ្តល់ឱ្យអភិវឌ្ឍផលិតភាព។ ទាំងនេះគឺជាការផ្តល់កម្ចីនេះមានសារៈសំខាន់សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចជួយជម្រុញការងារ និងផលិតផលថ្មីៗ។

២.២. នីតិវិធីនៃគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ

២.២.១ និយមន័យនីតិ

នីតិ បា. សំ.(ន.) ច្បាប់; ឧបាយជាគ្រឿងណែនាំ; បែបផែន; ទំនើមទំនៀម, ប្រពៃណី ។នីតិកម្ម (កាំ) ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់ សម្រាប់រដ្ឋនីមួយៗ ។ នីតិកាល កាលរបស់នីតិ, រយៈកាលរបស់សភា អ្នកតែងតាំងច្បាប់ : នីតិកាលនៃសភាទាំងពីរ មានកំណត់តែត្រឹម ៤ ឆ្នាំ ។ នីតិកាល (ស-ល់) អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់ ។ នីតិក្រម លំដាប់នៃច្បាប់; ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរពីបទល្មើសផ្សេងៗ ។ នីតិនិយម ការកំណត់យកតាមច្បាប់, សេចក្តីស្នោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ ។ នីតិបញ្ញត្តិ (-តិ-បាញ់-ញាត់) បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ឱ្យធ្វើតាមច្បាប់ : នីតិបញ្ញត្តិជាការរបស់សភា ។ នីតិបុគ្គល អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់ នីតិប្រតិបត្តិ (-ប្រៈតិបាត់) ការប្រតិបត្តិតាមច្បាប់, សេចក្តីគោរពច្បាប់ ។នីតិសម្បទា (-សាំ-ប៉ះ-) ការដល់ព្រម, សមប្រកប, បរិបូណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់ ។នីតិសាស្ត្រ គម្ពីរបុក្ខនខ្នាតស្តីពីច្បាប់⁵។ល។ នីតិ គឺជាសំណុំនៃវិធានគតិយុត្តទាំងឡាយត្រូវបានបង្កើតឡើងដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់ សង្គម ឬដើម្បីរៀបចំសង្គម ឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ។ នីតិត្រូវបានបែងចែកជាពីរ គឺនីតិអន្តរជាតិនិងនីតិ នីតិអន្តរជាតិត្រូវបានបែងចែកជាពីរទៀតគឺនីតិអន្តរជាតិសាធារណៈ និងនីតិអន្តរជាតិឯកជន។ចំពោះនីតិ ជាតិ។ នី ជាតិវិញ គឺបែងចែកជាពីរផងដែរ គឺនីតិជាតិសាធារណៈ និងនីតិជាតិឯកជន។នីតិជាតិសាធារណៈមានជារួមដូចជា នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិព្រហ្មទណ្ឌ នីតិពន្ធនាគារ។ ចំណែកឯនីតិឯកជនវិញមានជារួមដូចជា នីតិរដ្ឋ ប្តូរវេណី នីតិការងារ នីតិនីរក័យសង្គម នីតិពាណិជ្ជកម្ម។

⁵ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត

នីតិ ជាក្រឡឹងណែនាំ បែបផែន ជាទំនៀមទម្លាប់ ប្រពៃណី ឬជាបណ្តុំនៃវិធានគតិយុត្តដែលមាន ចំណងសិទ្ធិនិងកាតព្វកិច្ច មានអានុភាពចាប់បង្ខំលក្ខណៈទូទៅមិនចំពោះ និងមានគោលដៅរៀបចំសណ្តាប់ ធ្នាប់សាធារណៈ។ ក្រមជាលំដាប់ក្នុងបែបពួកបែក ឬជាការប្រមូលផ្តុំចងក្រងនូវរាល់លិខិតបទដ្ឋានគតិយុត្តិ ទាំងឡាយដែលស្ថិត នៅក្នុងបរិស័យតែមួយ ឬគ្រួសារតែមួយ។ ច្បាប់ គឺជាបទបញ្ញត្តិកំណត់ដោយរដ្ឋ ដែល មានភាពទៀងទាត់ត្រឹម ត្រូវសំរាប់ឱ្យពលរដ្ឋក្នុងសង្គមនីមួយៗត្រូវតែគោរពតាម។ ច្បាប់នៃសង្គមនីមួយៗ អាចមានភាពផ្សេងៗគ្នាទៅ តាមភាពជាក់ស្តែងរបស់សង្គមនោះ។ រូបវន្តបុគ្គល គឺសំដៅទៅលើបុគ្គល ដែល មានសមត្ថភាពតាមផ្លូវច្បាប់ដែល អាចក្លាយជាប្រធាននៃសិទ្ធិ និង កាតព្វកិច្ច។ ហើយប្រធាននៃសិទ្ធិ និង កាតព្វកិច្ចកើតឡើងនៅពេលដែលបុគ្គល នោះចាប់កំណើត និង រលត់ទៅវិញ នៅពេលដែលបុគ្គលនោះបានស្លាប់។ នីតិបុគ្គល គឺជាក្រុមមនុស្ស ឬមូលនិធិ ដែលមានបុគ្គលភាពគតិយុត្តហើយជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច។

នីតិ ត្រូវបានមនុស្សស្ទើរតែគ្រប់រូបប្រើប្រាស់ជារៀងរាល់ថ្ងៃ ប៉ុន្តែមនុស្សដែលបាននឹងកំពុង ប្រើ ប្រាស់នីតិនោះ ភាគច្រើនមិនបានដឹងថាខ្លួនកំពុងប្រើប្រាស់នីតិឡើយ។ តាមពិតទៅ ការទិញសារ ព័ត៌មាន ១ច្បាប់ ឬ សៀវភៅ១ក្បាល ឬសំលៀកបំពាក់១កំប្លោ ឬចំណីអាហារផ្សេងៗ សុទ្ធសឹងតែស្ថិត ក្នុងវិស័យនៃ នីតិទាំងអស់។ សូម្បីនៅពេលនគរបាលបញ្ឈប់បុគ្គលម្នាក់ដែលកំពុងបើកបរល្បឿន ហួសកំណត់ ឬ មិន គោរពច្បាប់ចរាចរណ៍ក៏ស្ថិតក្នុងវិស័យនៃនីតិដែរ។

នីតិ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសីលធម៌ក៏ដូចជាសាសនា។ ឧទាហរណ៍៖ នីតិជាក់ ទណ្ឌកម្មលើអំពើមនុស្សឃាត និងជាក់ទណ្ឌបញ្ញត្តិនូវរាល់វិធានផ្សេងៗ ដើម្បីចៀសវាងនូវ ការប៉ះពាល់ដល់ អាយុជីវិតមនុស្ស។ ចំណែកសីលធម៌ និងសាសនា ក៏បង្ហាញឱ្យឃើញថាការសម្លាប់ មនុស្ស(មនុស្សឃាត) ជារឿងមិនគប្បីទាល់តែសោះ ព្រោះថាបើយើងចង់រស់មានក្តីសុខ អ្នកដទៃក៏ ចង់រស់មានសេចក្តីសុខដូច យើងដែរ ហើយសីលធម៌ និងសាសនាសុទ្ធតែអប់រំមនុស្សក្នុងគោលបំណងឱ្យមនុស្សអាចរួមរស់នៅជាមួយ គ្នាក្នុងសង្គមមួយបាន។

នីតិ មានលក្ខណៈពិសេសខុសពីប្រពៃណីទំនៀមទម្លាប់សីលធម៌ និងសាសនា ត្រង់ថានីតិ ត្រូវបាន ធានាការអនុវត្តន៍ និងចាប់បង្ខំឱ្យដោយអំណាចសាធារណៈ (អំណាចរដ្ឋ)។ ចំណែក ប្រពៃណីទំនៀមទម្លាប់ សីលធម៌ និងសាសនា គឺមិនមានការចាប់បង្ខំឱ្យអនុវត្តដោយអំណាចរដ្ឋទេគឺ ពាក់ព័ន្ធនឹងជំនឿសាសនា របស់បុគ្គល ឬគ្រួសារតែប៉ុណ្ណោះ។

នីតិ មានមុខងារធ្វើឱ្យមានរបៀបរៀបរយក្នុងជីវភាពសង្គម និងការប្រាស្រ័យទាក់ទងគ្នារវាង មនុស្ស និងមនុស្ស។ នីតិកំណត់ព្រំដែននៃអំណាច និងអំពើនៃអ្នកដឹកនាំ ហើយវារារាំងមិនឱ្យមនុស្ស ធ្វើអ្វីតាម ទំនើងចិត្ត(នីតិក៏មានបំណងការពារអ្នកដែលគ្មានអំណាច)^៦។

២.២.២ ប្រមាណនៃនីតិ

នៅសម័យសង្គមបុព្វកាលមនុស្សរស់នៅដោយគ្មានច្បាប់អ្វីទាំងអស់ទេ ប៉ុន្តែមនុស្សអាចរស់នៅជា តាមរយៈការគោរពនូវទំនៀមទម្លាប់ប្រពៃណី និសាសនាជាដើម។ ប៉ុន្តែក្នុងពេលខ្លះក៏មានការរំលោភ ការធ្វើ បាប ការដោះដាន ការកេងប្រវ័ញ្ច និងការជំទាស់ប្រឆាំងគ្នាជានិរន្តរ៍ផងដែរ។ ទង្វើបែបនេះធ្វើឱ្យមនុស្សយល់ថា

^៦ យន សុខលីម, ហេង គឹមហៀក, ស៊ុន វិះ, ទួន សីហា. (2023). *នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត*. សាលា បញ្ចប់ថ្នាក់បរិញ្ញាបត្រនៃវិទ្យាស្ថាន វ៉ាន់ដា ជំនាន់ទី២១ ទំព័រទី៤ និងទី៥

គួរតែរៀបចំឱ្យមាននូវឆន្ទៈរួមមួយ។ ឆន្ទៈរួមនេះធ្វើឱ្យការរស់នៅរបស់មនុស្សតាមទម្លាប់ខាងលើមានការវិវត្តន៍ ទៅជាការរៀបចំក្បួនខ្នាតមួយចំនួន ដើម្បីជាការរក្សាទុកក៏ដូចជាការបន្តការគោរពនូវទំនៀមទម្លាប់ប្រពៃណី ខាងលើនាពេលក្រោយៗទៀត។

ភស្តុតាងជាក់ស្តែងជាច្រើនបានបង្ហាញឱ្យឃើញថា ច្បាប់បានចាប់កើតឡើងតាំងពីយូរយារណាស់ មកហើយ ពោលគឺតាំងពីសម័យដើមមកម្ល៉េះ គឺតាំងពីសម័យកាលដែលមនុស្សចេះរួបរួមគ្នារស់នៅជាក្រុម ជា ពួក ជាកុលសម្ព័ន្ធ ដោយត្រូវមានក្រុមមេពួក ឬមេកន្រ្តាញ (ស្តេចក្រាញ់)។ មេក្រុម មេពួក មេកន្រ្តាញ តែង តែរិះរកគំនិត និងវិធានផ្សេងៗ ដើម្បីធ្វើការគ្រប់គ្រងកូនចៅរបស់ខ្លួន។ ការគ្រប់គ្រងនេះហើយ ដែលជាការ ចាប់ផ្តើមកើតនូវច្បាប់មួយដែលមេក្រុម មេពួក ឬមេកន្រ្តាញខ្លះគ្រប់គ្រងតាមបែបផ្តាច់ការ និងខ្លះទៀតមិន ផ្តាច់ការ។ រហូតដល់មានជាការគ្រប់គ្រងដោយព្រះរាជា ដែលព្រះរាជាធ្វើការគ្រប់គ្រងនគរ ការពារអំណាច ការពារតំណែង និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបាន។ ទាំងនេះ គឺជាការបញ្ជាក់អំពីភាព រីកចម្រើននៃកំណើតរបស់ច្បាប់។

យ៉ាងណាមិញប្រទេសកម្ពុជា យើងអាចប្រមើលឃើញថា តើមានការលំបាកយ៉ាងណាខ្លះ ក្នុង បេសកកម្មកសាងប្រាសាទអង្គរវត្ត។ ជាការពិតណាស់ក្នុងដំណើរការកសាងនេះ គឺពិតជាមានការលំបាក យ៉ាងខ្លាំង ទាំងបច្ចេកទេស ធនធានមនុស្ស និងការគ្រប់គ្រង ពិសេសគឺការសាងសង់។ ដើម្បីដោះស្រាយបញ្ហា ទាំងអស់នេះគឺត្រូវទាមទារឱ្យមាននូវច្បាប់នៃការគ្រប់គ្រងសង្គមមួយដ៏មានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

ដូចនេះ យើងអាចនិយាយជារួមបានថាច្បាប់ គឺពិតជាមានតាំងពីយូរយារណាស់មកហើយ គ្រាន់តែ យើងមិនមានឯកសារបញ្ជាក់ច្បាស់លាស់តែប៉ុណ្ណោះ ប៉ុន្តែយើងអាចមើលទៅលើភស្តុតាងមួយចំនួនដែល បន្សល់ទុក ដូចជា ប្រាសាទអង្គរវត្ត មហាកំពែងចិន។ ដែលសុទ្ធតែជាកស្តុតាងបញ្ជាក់អំពីការកើតច្បាប់។

២.២.៣ ទ្រឹស្តីការកំណើតនៃនីតិ

ជាក់ស្តែងស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាយើងមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ពិសេសអ្នកគ្រប់គ្រងគួរតែបង្កើតនយោបាយផ្សេងៗដើម្បីជួយដល់ផ្នែកឥណទានឱ្យសម្រេចបានតាមគោល ដៅគោលនយោបាយជួយអោយឱ្យមានភាពច្បាស់លាស់ដើម្បីជួយជំរុញផ្នែកឥណទានឱ្យមានប្រសិទ្ធភាព និងសកម្មភាពអាចរកកម្រៃបាន ។ គោលនយោបាយជួយឱ្យអ្នកគ្រប់គ្រងឥណទានមានអំណាចក្នុង សកម្មភាពការងារ និងកាត់បន្ថយការកើតឡើងនូវភាពមិនប្រក្រតី ហើយមន្ត្រីឥណទានតម្រូវឱ្យមានមុខងារ គ្រប់គ្រងឥណទាន ។ គោលនយោបាយឥណទាន គឺជាការរៀបចំវិធានសំណុំឯកសារនិងបញ្ញត្តិផ្សេងៗ សម្រាប់អនុវត្តន៍ដោយផ្នែកឥណទាន គោលនយោបាយឥណទានត្រូវផ្តោតទៅលើសកម្ម និងគោលបំណង របស់ផ្នែកឥណទាន ។ គោលនយោបាយស៊ើបអង្កេត គឺជាការណែនាំដើម្បីជួយដល់អ្នកស៊ើប ។ អង្កេត ប្រមូលបាននូវព័ត៌មានប្រសិទ្ធភាពមុនការសម្រេចចិត្តគោលនយោបាយ ស៊ើបអង្កេតអាចកំណត់ពីគុណ ប្រយោជន៍របស់ឥណទានដែលសំខាន់ និងបង្កើតស្តង់ដារស៊ើបអង្កេតបានត្រឹមត្រូវ។ គោលនយោបាយ ប្រមូលបំណុល បានរៀបចំ ជាគោលការណ៍ណែនាំជួយដល់មន្ត្រីឥណទានឱ្យវិភាគគ្រប់មធ្យោបាយ ដើម្បី

ប្រមូលឥណទានដែលអាចធ្វើ បានច្បាប់នៅក្នុងធ្វើសីលាទាន មានវិធានជាច្រើនបានបង្កើតឡើងដើម្បី ប្រាកដនិងអនុឡោមទៅតាមច្បាប់រដ្ឋ និងសហព័ន្ធផ្សេងៗ⁷។

២.៣ ផលប្រយោជន៍នៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ

អត្ថប្រយោជន៍នៃការគ្រប់គ្រងសាច់ប្រាក់រួមមានសាច់ប្រាក់ដែលប្រសើរឡើងគឺ ធ្វើឱ្យអាជីវកម្មបំពេញ កាតព្វកិច្ចហិរញ្ញវត្ថុរយៈពេលខ្លី និងទាញយកប្រយោជន៍ពីឱកាសសម្រាប់កំណើន។ ការគ្រប់គ្រងសាច់ប្រាក់ ប្រកបដោយប្រសិទ្ធភាពក៏កាត់បន្ថយហានិភ័យនៃការខ្វះខាតសាច់ប្រាក់ បង្កើនស្ថិរភាពហិរញ្ញវត្ថុ និងកាត់ បន្ថយតម្រូវការខ្ចីប្រាក់ដ៏ថ្លៃ។ វាជាឥន្ទនៈដែលរក្សាម៉ាស៊ីនប្រតិបត្តិការ បណ្តាញសុវត្ថិភាពដែលផ្តល់សុវត្ថិភាព ក្នុងអំឡុងពេលមិនច្បាស់លាស់ និងជាកាតាលីករសម្រាប់ការចាប់យកឱកាសថ្មីៗ⁸។

២.៣.១ និយមន័យការគ្រប់គ្រង

ការគ្រប់គ្រង គឺជាដំណើរការនៃការរៀបចំធ្វើផែនការនឹងចាត់ចែងការងារការដឹកនាំ ព្រមទាំងមានការ ត្រួតពិនិត្យដែលបានប្រើប្រាស់ធនធានដ៏ទៃទៀត ដើម្បីសម្រេចគោលដៅរបស់អង្គការ។

ការគ្រប់គ្រង គឺជាទំនាក់ទំនងនៃការបង្កើតបរិយាកាសផ្ទៃក្នុង ឬជាការដាក់ឱ្យប្រើប្រាស់នូវចលករទាំង អស់ ផលិតភាពការងារជូនកាលវាគឺ ជាការទទួលខុសត្រូវនៃការគ្រប់គ្រងដើម្បីបង្កើតនូវលក្ខខណ្ឌណាមួយ ដើម្បីឱ្យមានការខិតខំយ៉ាងខ្លាំងក្លាដើម្បីអាចបំពេញការងាររបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព និង ប្រសិទ្ធផល។

ការគ្រប់គ្រង គឺជាដំណើរការនៃការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យទៅលើការ ប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេចគោលដៅអង្គការ។

អ្នកគ្រប់គ្រង គឺជាអ្នកអនុវត្តការងារនៅអង្គការណាមួយ ឬអង្គការចាត់ តាំងមួយដោយរៀបចំជាប្រព័ន្ធ របស់មនុស្ស ដើម្បីសម្រេចគោល ដៅជាក់លាក់មួយ។ កាលពីមុនសតវត្សរ៍ទី២០ មុខងារនៃការគ្រប់គ្រងត្រូវ បានគេសរសេរថា រាល់អ្នកគ្រប់គ្រងត្រូវធ្វើការលើមុខងារ ៥ គឺ ការធ្វើផែនការ ការរៀបចំចាត់ចែង ការបញ្ជា ការសម្របសម្រួល និងការត្រួតពិនិត្យ។ ប៉ុន្តែបច្ចុប្បន្ន គេបម្រុងមុខងារឱ្យនៅសល់តែ ៤ វិញ គឺជាការធ្វើ ផែនការ ការរៀបចំចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យ។ ដោយសារតែអង្គការមានគោលដៅដើម្បី សម្រេច និងមាននរណាម្នាក់ជាអ្នកកំណត់គោលដៅនោះ ម្នាក់នោះហើយជាអ្នកគ្រប់គ្រង។ មុខងារការធ្វើ ផែនការ រួមមានការកំណត់គោលដៅរបស់អង្គការ បញ្ចេញរាល់គ្រប់យុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅនោះ ហើយនិងអភិវឌ្ឍគម្រោងនីមួយៗទាំងនោះបញ្ចូលគ្នា និងដាក់ឱ្យបញ្ចេញសកម្មភាព។ អ្នកគ្រប់គ្រងក៏ទទួល ខុសត្រូវលើការឱ្យបញ្ជាចរនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គការផងដែរ ដែលយើងហៅថាជាការរៀបចំចាត់ចែង។ វារួមមានការសម្រេចចិត្តថា តើការងារអ្វីត្រូវធ្វើឱ្យបានសម្រេច នរណាជាអ្នកធ្វើវា តើកិច្ចការនោះត្រូវបាន ចាត់ចែងរៀបរយ នរណាជាអ្នករាយការណ៍វាទៅឱ្យនរណា និងត្រូវធ្វើការសម្រេចចិត្តពីកន្លែងណា។ រាល់ គ្រប់អង្គការមានមនុស្សច្រើន ហើយវាគឺជាគ្រប់គ្រងការងារដើម្បីដឹកនាំ និងសហការមនុស្សទាំងនោះ។ នេះ ហើយ គឺជាមុខងារដឹកនាំ។ នៅពេលដែលអ្នកគ្រប់គ្រង លើកទឹកចិត្ត និងជំរុញបុគ្គលិកឱ្យធ្វើការដឹកនាំ

⁷ ហេង ប៊ុននី, តិល ធាវី, ហ៊ុល ហៀងម៉ូនីតា, លឿន គាត្តា, កែវ សានីត. (2022). ដំណើរការនៃការផ្តល់ឥណទានរបស់ធនាគារឯកទេសឌីជីប៊ី. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ នៃវិទ្យាស្ថាន វ៉ាន់ដា ទំព័រទី១៣ និងទី១៤

⁸ EMAGIA. Dr Patrick Henry. (2023). តើការគ្រប់គ្រងសាច់ប្រាក់មានអត្ថប្រយោជន៍អ្វីខ្លះ? Retrieved February, 10 2025, from <https://www.emagia.com/km/resources/glossary/what-are-the-benefits-of-cash-management>

សកម្មភាពរបស់ពួកគេ និងដោះស្រាយវិវាទរបស់បុគ្គលិក នោះហើយគឺជាអ្នកដឹកនាំ។ ដើម្បីធានាថាកិច្ចការ ដើរទៅមុខ អ្នកគ្រប់គ្រងត្រូវតែពិនិត្យមើលសកម្មភាពការងាររបស់អង្គការហើយប្រៀបធៀបវាជាមួយគោល ដៅដែលបានគ្រោងថាវាត្រូវបានគ្រោងការប្រអប់។ ប្រសិនបើវាមើញថាមានអ្វីមិនប្រក្រតី អ្នកគ្រប់គ្រង ប្រញាប់ទាញវាមកឱ្យដំណើរការតាមគម្រោងវិញ ចៀសវាងកាន់តែខុសឆ្គងឆ្ងរមិនអាចស្រោចស្រង់វិញបាន។ ទាំងអស់នេះហើយគឺជា មុខងារត្រួតពិនិត្យ។ សរុបមក ការធ្វើផែនការ ការចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យ ទាំងនេះហើយ គឺជាអ្វីដែលអ្នកគ្រប់គ្រងធ្វើ។

ការគ្រប់គ្រង គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់រៀបចំនូវវេចនាសម្ព័ន្ធអង្គការ ត្រួតពិនិត្យរាល់គ្រប់ សម្មតភាពដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបានតាមផែនការសម្មតភាពការងារ។ ជាអ្នកគ្រប់គ្រងត្រូវមានមូលដ្ឋាន សំខាន់ៗយ៉ាងគឺ រៀបចំចាត់ចែង អនុវត្តន៍ ដឹកនាំតាមដានវាយតម្លៃ(លើកទឹកចិត្ត)។ ការគ្រប់គ្រងមាន គោលដៅសំខាន់ ២Es គឺ Efficiency (ភាពសម្រេចផល) និង Effectiveness (ប្រសិទ្ធភាព)

- Efficiency (ភាពសម្រេចផល) ជាដំណើរការនៃការអនុវត្តប្រតិបត្តិការតាមមធ្យោបាយ ត្រឹមត្រូវ ដោយព្យាយាមកាត់បន្ថយតម្លៃទិន្នន័យ សម្រាប់ប្រតិបត្តិការដើម្បីបង្កើនទិន្នផល។
- Effectiveness (ប្រសិទ្ធភាព) ផលដែលបានសម្រេចបានតាមទិសដៅអង្គការដែលបាន គ្រោងទុក ឬវាជាការសម្រេចសម្មតភាពប្រតិបត្តិការរបស់អង្គការ។

❖ FUNCTIONS OF CASH MANAGERMENT

- Investing of Idle Cash
- Controlling Cash Flows
- Managing Cash Flows
- Optimizing Cash Level

២.៣.២ ប្រតិបត្តិការគ្រប់គ្រង

គំនិតនៃការគ្រប់គ្រងមានតាំងពីរាប់ពាន់ឆ្នាំមកហើយ។ យោងតាម Pindur, Rogers, and Kim (1995) វិធីសាស្ត្រសំខាន់ៗក្នុងការគ្រប់គ្រងបានគ្រលប់មកវិញយ៉ាងហោចណាស់ ៣០០០ ឆ្នាំមុនពេល កំណើត របស់ព្រះគ្រីស្ទ ដែលជាពេលវេលាមួយដែលកំណត់ត្រានៃការធ្វើជំនួញត្រូវបានកត់ត្រាជាលើកដំបូង ដោយពួក បូជាចារ្យនៅមជ្ឈិមបូព៌ា។ សូក្រាតនៅប្រហែលឆ្នាំ៤០០ មុនគ្រីស្ទសករាជបាននិយាយថាការ គ្រប់គ្រងគឺជាសមត្ថភាពដាច់ដោយឡែកពីជំនាញបច្ចេកទេស និងចំណេះដឹង (Higgins, 1991)។ ជនជាតិ រ៉ូមដែលល្បីល្បាញដោយសារកងទាហានរបស់ពួកគេដឹកនាំដោយ Centurions បានផ្តល់ការទទួលខុសត្រូវ តាមរយៈថានុក្រមនៃសិទ្ធិអំណាច។ ព្រះវិហាររ៉ូមាំងកាតូលិកត្រូវបានរៀបចំតាមបន្ទាត់នៃទឹកដីជាក់លាក់ ខ្សែសង្វាក់នៃពាក្យបញ្ជានិងការពិពណ៌នាការងារ។ ក្នុងអំឡុងមជ្ឈិមសម័យ ចន្លោះឆ្នាំ១០០០ ប្រហែលពីឆ្នាំ ៤៧៦ នៃគ.ស ដល់ ១៤៥០ គ.ស. Guilds ដែលជាបណ្តុំនៃសិប្បករ និងពាណិជ្ជករបានផ្តល់ទំនិញដែលធ្វើ ដោយ ដៃ ចាប់ពីនំប៉័ង រហូតដល់ពាសដែក និងដាវសម្រាប់បូជនីយកិច្ច។ ថានុក្រមនៃការគ្រប់គ្រងនិង អំណាចស្រដៀងទៅនឹងវិហារកាតូលិកដែលអាជ្ញាធរបានសម្រាកជាមួយចៅហ្វាយនាយហើយបោកបញ្ឆោត

⁹ សែម សុវណ្ណារ៉ាឌី, យ៉ា គ្រីម៉ា, ផុន ធារី, ស៊ុន គឹមដាលីន, សាយ មីម៉ី. (2022). ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារកណ្តាល អេស៊ីលីដា គីអិលស៊ី. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ នៃវិទ្យាស្ថាន វ៉ាន់ដា. ទំព័រទី៤ និងទី៥

ទៅកាន់អ្នកធ្វើដំណើរ និងកូនជាង។ ជាទូទៅសិប្បករទាំងនេះគឺជាអាជីវកម្មខ្នាតតូចដែលផលិតផលិតផលដែលមាន កម្រិតគុណភាពខុសៗគ្នាអត្រាផលិតភាពទាប និងតម្រូវការតិចតួចសម្រាប់ការគ្រប់គ្រងការគ្រប់គ្រង។

បដិវត្តន៍ឧស្សាហកម្មដែលជាពេលវេលាមួយពីចុងទសវត្សរ៍ឆ្នាំ1700 ដល់ឆ្នាំ1800 គឺជារយៈពេលនៃ ភាពចលាចល និងការផ្លាស់ប្តូរដ៏ធំនៅក្នុងរបៀបរស់នៅ និងការងាររបស់មនុស្ស។ មុននេះប្រជាជនភាគច្រើន ប្រកបរបរធ្វើស្រែចំការ ឬធ្វើការ និងរស់នៅក្នុងសហគមន៍ជនបទ។ ជាមួយនឹងការបង្កើតម៉ាស៊ីនចំហាយទឹក ការច្នៃប្រឌិតជាច្រើនបានកើតឡើង រួមទាំងចលនាដោយស្វ័យប្រវត្តិនៃជួញដូរដីអណ្តូងរ៉ែក្រោមដី រោងចក្រ ថាមពលដែលឥឡូវនេះទំនិញផលិតយ៉ាងច្រើនដែលផលិតដោយដៃ និងក្បាលរថភ្លើងផ្លូវដែកដែលអាចផ្ទេរ ផលិតផល និងសម្ភារៈឆ្លងកាត់ប្រទេសនានាបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ រោងចក្រត្រូវ ការកម្មករ ដែលទាមទារទិសដៅ និងអង្គការដោយសារគ្រឿងបរិក្ខារទាំងនេះកាន់តែមានសារៈសំខាន់ និងផលិតភាពតម្រូវការសម្រាប់ការគ្រប់គ្រង និងការសម្របសម្រួលបានក្លាយជាកត្តាសំខាន់។ គិត អំពី Henry Ford ដែលជាបុរសដែលបានបង្កើតខ្សែដំឡើងចល័តដើម្បីផលិតរថយន្តរបស់គាត់។

នៅដើមទសវត្សរ៍ឆ្នាំ1900 បន្តត្រូវបានដាក់បញ្ចូលគ្នាដោយសិប្បករដែលនឹងកែប្រែសមាសធាតុឱ្យសម នឹងផលិតផលរបស់ពួកគេ។ ជាមួយនឹងការមកដល់នៃផ្នែកស្តង់ដារនៅឆ្នាំ1908 បន្តដោយខ្សែបដិវត្តន៍របស់ ហ្វូដដែលបានណែនាំនៅឆ្នាំ1913 ពេលវេលាដែលត្រូវការក្នុងការសាងសង់ម៉ូដែល បានធ្លាក់ចុះពីប៉ុន្មានថ្ងៃ មកត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ (Klaess, 2020)។ តាមទស្សនៈរបស់អ្នកគ្រប់គ្រង សិប្បករដែលមានជំនាញគឺ មិនចាំបាច់ក្នុងការផលិតរថយន្តទៀតទេ។ ការប្រើប្រាស់កម្លាំងពលកម្មដែលមានតម្លៃទាប និងការកើន ឡើង នៃផលិតកម្មដែលទទួលបានដោយការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មបានអំពាវនាវឱ្យមានតម្រូវការ ណែនាំ និងគ្រប់គ្រងប្រតិបត្តិការដ៏ធំទាំងនេះ (Wilson, 2015)។ ដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ថ្មីៗ វិធីសាស្ត្រផ្សេងគ្នាចំពោះរចនាសម្ព័ន្ធស្ថាប័ន និងការគ្រប់គ្រងត្រូវបានទាមទារ។

នៅឆ្នាំ១៩៨១ លោកប្រធានាធិបតីRonald Reagan, OMB និងនាយកផ្នែកស្ថាប័នលើការត្រួតពិនិត្យថ្លៃដើមវិស័យឯកជន (The President's Private Sector Survey on Cost Control) បាននិយាយថាសហ ព័ន្ធរដ្ឋាភិបាលអាចសន្សំប្រាក់បានច្រើន ដោយការគ្រប់គ្រងសាច់ប្រាក់យ៉ាងប្រុងប្រយ័ត្នដូចជាការគ្រប់គ្រងសាច់ ប្រាក់របស់អាជីវកម្មពួកគេ។ នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុបានធ្វើ អាទិភាពបញ្ឈប់នៃការចំណាយមិន ចាំបាច់នៅក្នុងលំហូរសាច់ប្រាក់។ នៅក្នុងឆ្នាំ១៩៨១-១៩៨២ ត្រូវបាន ផ្នែកមួយនៃកម្មវិធីកែលម្អការ គ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុ។ ទម្រង់៨៨ ត្រូវបានបង្កើត ជាកម្មវិធីដ៏ទូលំទូលាយមួយដើម្បី កែលម្អពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល តាមការបរិច្ឆេទកំណត់ក្នុងឆ្នាំ ១៩៨៨។ ទម្រង់៨៨ នេះបានដាក់វិធីដ៏ទូលំទូលាយមួយដើម្បីកែលម្អពង្រឹង និងធ្វើអោយប្រសើរឡើងនូវ ប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល តាមកាលបរិច្ឆេទកំណត់នៃឆ្នាំ១៩៨៨។ ទម្រង់៨៨ ដាក់វិធីថ្មីទៅក្នុងការ គ្រប់គ្រងសាច់ប្រាក់សហព័ន្ធភ្នាក់ងារនីមួយៗត្រូវបានទាមទារដើម្បីត្រួតពិនិត្យលំហូរ សាច់ប្រាក់របស់ខ្លួន ជ្រើសរើសឧទាហរណ៍ល្អបំផុតសម្រាប់ការប្រមូលយ៉ាងលឿនទៅរតនាគានិងពេលវេលាទូទាត់ដល់អ្នកលក់ អ្នកទទួលប្រាក់និងអ្នកទទួលការទូទាត់ផ្សេងៗទៀត។ មុនឆ្នាំ១៩៨២រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបង្កើត ៣០% នៃចំណាយដែលយឺតបំផុត និង ៤៥% លឿនបំផុត ហើយក៏ដាក់បញ្ចូលច្បាប់ ចំណាយនៅឆ្នាំ ១៩៨២ និងធ្វើវិសោធកម្មក្នុងឆ្នាំ១៩៨៨ ។ OMB បានចេញបទបញ្ញត្តិដើម្បីអនុវត្តច្បាប់ ដោយផ្តល់ការ

- ការវិភាគស្ថានភាពបច្ចុប្បន្ន និងការទស្សនាវិស័យនាពេលអនាគត។

ខ. ការរៀបចំ (Organizing):

- ការចែកចាយធនធាន (ដូចជាមនុស្ស,សម្ភារៈនិងថវិកា) ឱ្យបានសមស្របដើម្បីឆ្ពោះទៅគោលដៅ។
- ការកំណត់តួនាទី និងការច្បាស់លាស់សម្រាប់ក្រុមការងារ។

គ. ការនាំមុខ (Leading):

• ការប្រើជំនាញក្នុងការដឹកនាំដើម្បីជំរុញ និងសាងសេចក្តីប្រាថ្នារបស់សមាជិកក្រុមឱ្យធ្វើការសម្រេចបានតាមគោលដៅ។

- ការប្រើការប្រាស្រ័យទាក់ទង និងចិត្តវិទ្យាសម្រាប់ការលើកទឹកចិត្ត។

ឃ. ការត្រួតពិនិត្យ (Controlling):

- ការតាមដាន និងវាស់លទ្ធផលការងារដើម្បីធានាថាសកម្មភាពត្រូវទៅតាមផែនការដែលបានកំណត់។
- ការជួសជុលបញ្ហា និងធ្វើការផ្លាស់ប្តូរដើម្បីធានាថាការងារបានសម្រេចតាមគោលដៅ។

ង. ការធ្វើសហប្រតិបត្តិការ (Coordinating):

- ការធ្វើឱ្យការងារចងគ្នាជាសហភាព ដោយចងក្លាប់ការងាររបស់បុគ្គល និងផ្នែកផ្សេងៗឱ្យបានល្អ។

ច. ការសម្រេចចិត្ត (Decision-Making):

• ការប្រើទិន្នន័យ និងព័ត៌មានសម្រាប់ការប្រកបដោយតុល្យភាពក្នុងការជ្រើសរើសជម្រើសដើម្បីដោះស្រាយបញ្ហា ឬសម្រេចគោលដៅ។ លក្ខណៈទាំងនេះ ជាអ្នកធានាឱ្យដំណើរការគ្រប់គ្រងកើតមានប្រសិទ្ធភាព និងប្រសិទ្ធភាពក្នុងការដំណើរការទៅរកគោលដៅ។ ការគ្រប់គ្រង គឺជាដំណើរការធ្វើការជាមួយមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេចបាននូវ គោលដៅរបស់អង្គការ។ អ្នកគ្រប់គ្រងខ្លាំងពូកែត្រូវមានសមត្ថភាពនឹងយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង។ សមត្ថភាព គឺជាការសម្រេចគោលដៅដោយដឹងថា ការចំណាយធនធានដូចជា៖ មនុស្ស ប្រាក់ និងវត្ថុធាតុដើម និងពេលវេលាតិចបំផុតតាមដែលអាចធ្វើទៅបាន។ យុទ្ធសាស្ត្រមានន័យថាជាសំណុំនៃផែនការ ដើម្បីរៀបចំគម្រោង ក្នុង ការគោលបំណងអ្វីមួយ ដើម្បីសម្រេចទិសដៅ។ អ្នកគ្រប់គ្រងទាំងអស់បរាជ័យគឺដោយសារបណ្តាលមកពីគ្មានសមត្ថភាព និងយុទ្ធសាស្ត្រច្បាស់លាស់នេះឯង។ ការគ្រប់គ្រង គឺជាការទទួលខុសត្រូវមួយដ៏លំបាក វាទាមទារឱ្យអ្នកគ្រប់គ្រងចាំបាច់ត្រូវតែមានសមត្ថភាពយល់ដឹងខ្ពស់ ហ៊ុំសរហ័សប្រកបដោយភាពប៊ិនប្រសព្វ និងមានចំណេះដឹងធំទូលាយ បើទោះបីជា យ៉ាងនេះក៏ដោយ ក៏នៅមានអ្នកគ្រប់គ្រងខ្លះទទួលជោគជ័យ និងបរាជ័យផងដែរ។ មូលហេតុដែលអ្នក គ្រប់គ្រងនៅស្ថាប័នការងារមានការអន់ថយពីព្រោះអ្នកគ្រប់គ្រងមានកង្វះខាតក្នុងការគ្រប់គ្រងគ្មានការរៀបចំរចនាសម្ព័ន្ធនៃការចាត់តាំងនៅ ក្នុងស្ថាប័នតួនាទីបុគ្គលិកខ្លះទំនាក់ទំនងរវាងបុគ្គលិក និងអ្នកគ្រប់គ្រង។ របៀបរបបនៅពីថ្នាក់លើមកថ្នាក់ក្រោមគ្មានភាព សម្រេចចិត្តដោយខ្លួនឯង គ្មានថ្នាក់ក្រោមគ្មានភាពច្បាស់លាស់ ការធ្វើផែនការគ្មានការចូលរួមពីបុគ្គលិក ធ្វើការ គ្មានការសម្រេចចិត្ត គ្មានភាពស្និតស្នាល គ្មានការលើកទឹកចិត្ត ឬការកោតសរសើរ បុគ្គលិកឱ្យខិតខំប្រឹងប្រែងធ្វើការ។

កត្តាមួយចំនួនដែលអ្នកគ្រប់គ្រងមានការអន់ថយ៖

- ខ្វះវិធីសាស្ត្រក្នុងការគ្រប់គ្រង
- ខ្វះយុទ្ធសាស្ត្រក្នុងគ្រប់គ្រងចំណូល ចំណាយ

- អ្នកគ្រប់គ្រងខ្វះបទពិសោធន៍ និងចំណេះដឹង
- មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង (ខ្វះភាពប៊ុនប្រសព្វ មិនមានឥទ្ធិពល ឬអំណាចគ្រប់គ្រាន់អាកប្បកិរិយា ឥរិយាបថ វាជាផ្នែកមួយដ៏សំខាន់ផងដែរ)
- ការគ្រប់គ្រងធនធានមានភាពខ្វះចន្លោះ
- ប្រើប្រាស់ធនធាន និងអនុវត្តន៍ផែនការខុសគោលដៅ
- គ្មានគោលការណ៍ច្បាស់លាស់
- មិនមានការរៀបចំរចនាសម្ព័ន្ធការងារច្បាស់លាស់
- មិនមានការរៀបចំផែនការច្បាស់លាស់ (ធ្វើផែនការ អនុវត្តផែនការ)
- ❖ កត្តាមួយចំនួនដែលអ្នកគ្រប់គ្រងគួរធ្វើដើម្បីឱ្យមានការរីកចម្រើនក្នុងអង្គភាព៖
 - រៀបចំរចនាសម្ព័ន្ធការងារ
 - រៀបចំផែនការចាត់តាំង
 - គ្រប់គ្រងសម្ភារថវិកា ធនធានមនុស្ស បច្ចេកទេស
 - មានការលើកទឹកចិត្តផ្សេងៗដល់បុគ្គលិក
 - ត្រូវមានទំនុកចិត្តលើខ្លួនឯង និងទំនួលខុសត្រូវជាអ្នកគ្រប់គ្រង
 - ការប្រតិបត្តិតាមគោលការណ៍បេសកកម្ម
 - ត្រូវចេះគ្រប់គ្រងគោលដៅ និងពេលវេលា ព្រមទាំងមានគុណធម៌ សីលធម៌ ភាពក្លាហាន យុត្តិធម៌ សេចក្តីស្មោះត្រង់ ឧស្សាហ៍ព្យាយាម ចេះប្រើការសង្កេតចិត្តសាស្ត្រផ្សេងៗជាច្រើនទៀត ដើម្បី គ្រប់គ្រងការងារឱ្យមានការរីកចម្រើនទៅមុខបានយ៉ាងល្អ។

សាច់ប្រាក់ គឺជាទ្រព្យសកម្មរបស់ក្រុមហ៊ុន ឬអង្គការមួយដែលបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនី Cash on Hand & Cash in Bank (Current Checking Account)។ រាល់ប្រតិបត្តិការអាជីវកម្មភាគច្រើនគឺមានទំនាក់ទំនងកើនឡើងចំពោះជាមួយនិងគណនីសាច់ប្រាក់។ សាច់ប្រាក់រួមមាន៖

១. សាច់ប្រាក់ (Cash)

- គណនីសាច់ ប្រាក់ (Cash on hand)
- គណនីបញ្ជីចំនួន Cash in bank (Current Checking Account)
- គណនីបញ្ជីគ្មានការកំណត់ Cash in bank (Saving Account)
- គណនីបញ្ជីមានកំណត់ Cash in bank (Fixing Account)

២. Cash Equivalent

- បណ្ណបំណុលដែលបោះដោយរដ្ឋាភិបាល (Certified Check)
- សែកផ្ទាល់ខ្លួន (Personal Check)
- លិខិតបន្សំទីផ្សារហិរញ្ញវត្ថុ (Money Market Saving Certificates)
- លិខិតដាក់ប្រាក់ជាពិសេសក្នុងធនាគារ Certificate of Deposit (CDs)
- ឯកសារហិរញ្ញវត្ថុរយៈពេលខ្លី (Short Term paper)

ការគ្រប់គ្រងសាច់ប្រាក់ គឺជាការគ្រប់គ្រង និងត្រួតពិនិត្យគោលនយោបាយឥណទានការប្រមូលប្រាក់ ការបែងចែកសាច់ប្រាក់ ការទូទាត់សាច់ប្រាក់ និងគោលនយោបាយផ្តល់ប្រាក់កាសដែលត្រូវបង់ និងគឺ ជាវដ្តវិក្កយបត្រ¹¹។

¹¹ សែម សុវណ្ណារ៉ាឌី, យ៉ា គ្រីម៉ា, ផុន ធារី, សុន គឹមជាលីន, សាយ ម៉ឺម៉ឺ. (2022). ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារកណ្តាល អេស៊ីលីដា ភីអិលស៊ី. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ នៃវិទ្យាស្ថាន វ៉ាន់ដា. ទំព័រទី៥ និងទី៧។

ជំពូកទី៣

ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា

៣.១ ស្ថានភាពទូទៅរបស់ធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដា កីអិលស៊ី (ACLEDA Bank) ជាក្រុមហ៊ុន មហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា បានចាប់បដិសន្ធិឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែល មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតធំបំផុត និងខ្នាតធំ តាមរយៈ ការផ្តល់ឥណទាន។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិ នៃកម្ពុជា។ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដាបានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកម្មពីធនាគារជាតិនៃកម្ពុជាដែល ធ្វើឱ្យធនាគារ អេស៊ីលីដា មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបាន ទូទៅ និងទូលំទូលាយថែមទៀតហើយក៏បានប្តូរឈ្មោះទៅជាផ្លូវការគឺ "ធនាគារ អេស៊ីលីដា កីអិលស៊ី" អេស៊ីលីដា ACLEDA PO KERO bank.

៣.១.១ ប្រវត្តិរបស់ធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដា មានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយមានទិសដៅអភិវឌ្ឍន៍ មុខរបរខ្នាតតូចបំផុត និង ខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុមដូច ខាងក្រោម។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការ គាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើន ដូចមាននៅក្នុង តារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។

ការពង្រីកបណ្តាញប្រតិបត្តិការគ្របដណ្តប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និង សមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឱ្យក្រុម ប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារ ពាណិជ្ជកម្ម។ ធ្វើបែបនេះមិនត្រឹមតែជួយពង្រឹងស្ថិរភាពចរនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម (ដូចជាការ បន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់ កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន។

ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃ សហរដ្ឋអាមេរិក (USAID) កម្មវិធី អភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យកម្មវិធីកម្លាយខ្លួន រយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅ ឆ្នាំ១៩៩៨ ហើយ ជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស ខែតុលា ឆ្នាំ២០០០។ នៅក្នុង ដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាល អេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃ អតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ ធនាគារ អេស៊ីលីដា ដែលទើប បង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជា ភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤លានដុល្លារអាមេរិក

សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ិនឌី) ដែល បានបង្កើតឡើងដោយមូលនិធិរបស់ បុគ្គលិក បានទិញភាគហ៊ុន ចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅ ឱ្យភាគហ៊ុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក) DEG (ប្រទេសអាល្លឺម៉ង់) , FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍)។ នាពេលអនាគត ធនាគារអេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ។

បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេដាច់ដៃឡើងដល់ ១៣ លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជា ធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះ មកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ប្រវត្តិនៃការបង្កើនដើមទុននិងភាគហ៊ុនិករបស់ធនាគារអេស៊ីលីដាភីអិលស៊ី ក្នុងឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ទីផ្សារ បានប្រមាណ ១៣,៤៥% នៃទំហំទ្រព្យសកម្ម សរុប, ១៣,៣៣% (សមតុល្យឥណទាន) និង ៣១,៤១% (ចំនួនឥណទាន) នៃទំហំទី ផ្សារឥណទាន សរុប, និង ១៦,៨០% (សមតុល្យប្រាក់បញ្ញើ) និង ២៧,៣៦% (ចំនួនគណនី) នៃទំហំទីផ្សារប្រាក់បញ្ញើ សរុប នៅក្នុង វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលស្ថាប័ន មីក្រូហិរញ្ញវត្ថុ និងអង្គការ ក្រៅរដ្ឋាភិបាល) ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុប ១០,៤ ពាន់លានដុល្លារអាមេរិក, ប្រាក់បញ្ញើ ៧,៩៨ ពាន់លានដុល្លារ អាមេរិក, និងសមតុល្យឥណទាន ៦,៦២ ពាន់លានដុល្លារអាមេរិក នៅលើដៃ អតិថិជនជាង ៦១ ម៉ឺននាក់ ដែលក្នុងនោះមាន ៥៥,០៤% ជាស្ត្រី។ ធនាគារមាន បុគ្គលិកសរុប ១២.២៣៧ នាក់កំពុងបម្រើការងារនៅក្នុង ២៦៥សាខាគ្រប់ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេ ស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាម រយៈ Western Union, MoneyGram, Ria Money Transfer, Thunes និង Swift។ យើងខ្ញុំមាន សេវាប័ណ្ណ សេវាឌីជីថល សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាចាត់ចែងសាច់ប្រាក់ រួមទាំង សេវាធនាគារដទៃជាច្រើនទៀត។

៣.១.២ បេសកកម្ម ទស្សនវិស័យ និងគោលដៅរបស់ធនាគារ

គោលបំណងនៃ ការផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ធនាគារព្រមទាំងស្របតាមទស្សនៈ បេសកកម្មមាន យុទ្ធសាស្ត្រ និងការអភិវឌ្ឍ បច្ចេកវិទ្យា ហិរញ្ញវត្ថុ ទាន់សម័យ ជាសកល។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន ផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មីដោយរក្សានូវនិមិត្តរូបអត្តសញ្ញាណ និងអត្ថន័យដែលធនាគារបានកសាង ជាង២៩ឆ្នាំកន្លងមក។ ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដាភីអិលស៊ីជា "និមិត្តរូបបក្សីស្លឹក" ឈរនៅ ចំកណ្តាល រង្វង់មូល ពណ៌ខៀវទឹកប៊ិកដែលបង្ហាញពីភាពរឹងមាំ។

ក.បេសកកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាពដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រងចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។ យើង ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តរភាព។

ខ.ទស្សនវិស័យ

ជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជាក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

គ.គោលដៅ

គោលដៅរបស់ធនាគារអេស៊ីលីដា (ACLEDA Bank) គឺបង្កើននិងពង្រីកសេវាកម្មធនាគារដល់មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាដើម្បីជួយសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ធនាគារនេះផ្តល់សេវាផ្សេងៗដូចជាប្រាក់ឥណទាន, បញ្ជីសមតុល្យធនាគារ, ការបញ្ជូនប្រាក់, សេវាកម្មទូទាត់តាមអ៊ិនធឺណេត និងសេវាកម្មធនាគារចល័ត។

៣.១.៣ បេសិកភាពរបស់ធនាគារ

ក.ស្ថានិករបស់ធនាគារអេស៊ីលីដា

ធនាគារអេស៊ីលីដា ត្រូវបានបង្កើតឡើងដោយស្ថាបនិកមួយក្រុមដែលមានសមាជិកចំនួន ២៨នាក់ អេស៊ីលីដា ត្រូវបានបង្កើតក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានជួបប្រជុំគ្នានៅទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក (ACLEDA ភ្នំពេញ) ដែលមានទីតាំងស្ថិតនៅក្នុង ខណ្ឌបុស្សីកែវ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៣ និងបានប្រារព្ធធ្វើជាពិធីមហាសន្និបាតដំបូងរបស់ធនាគារ អេស៊ីលីដា រួចធ្វើការបោះឆ្នោតបង្កើតសមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) ។

ខាងក្រោមនេះគឺជាឈ្មោះរបស់ស្ថាបនិក អេស៊ីលីដា ៖

- | | |
|----------------------------|------------------------|
| ១. លោក កែវ ចំរើន | ១៥. លោក សយ សារឿន |
| ២. លោក កែវ នព្វរតន៍ | ១៦. លោក សុខ ចាន់វិទ្ធី |
| ៣. លោក គឹម ខេមរិទ្ធ | ១៧. លោក ស៊ិន ប៊ុនថន |
| ៤. លោក ឆាយ សឿន | ១៨. លោក ស្នួង សេងហួត |
| ៥. លោក ជាម ទាង | ១៩. លោក សៅ រឿន |
| ៦. លោកស្រី ដាវ វ៉ាន់ឌី | ២០. លោក ហុង សេដ្ឋា |
| ៧. លោក នៅ សារឿន | ២១. លោក ហ៊ឹង ឧសភា |
| ៨. លោកស្រី គ្រឿន ម៉ាកព្រេង | ២២. លោក ឡាយ ឆាំ |
| ៩. លោក ម៉ក់ សុខា | ២៣. លោក ឡែម សារុន |
| ១០. លោកស្រី លី ធីតា | ២៤. លោក អ៊ុន ចាន់នី |
| ១១. លោក វ៉ាន់ សារឿន | ២៥. លោក អ៊ុង ប៊ុនថន |
| ១២. លោក រឹង ស៊ុនលី | ២៦. លោកស្រី អៀង ផល្លា |
| ១៣. លោក ស រ័ត្ន | ២៧. លោក អ៊ុ សារិន |
| ១៤. លោកស្រី សន សុជាតិ | ២៨. លោក ឯក ដន |

៣.១.៤ អត្តសញ្ញាណកម្មរបស់ធនាគារ អេស៊ីលីដា ក.និមិត្តសញ្ញា



ទាំងនេះគឺជារូបភាពនិមិត្តសញ្ញានៃការវិវត្តរបស់ធនាគារ អេស៊ីលីដា មកដល់បច្ចុប្បន្ន។
និមិត្តសញ្ញាបច្ចុប្បន្ន ។

○ អត្ថន័យនៃពាក្យ អេស៊ីលីដា

- អ = អភិសមាចារ អភិវឌ្ឍន៍ អច្ឆរិយ
- ស = សុខភាព សមត្ថភាព សីលធម៌
- ល = លឿនទាន់ចិត្ត លទ្ធផលល្អ លើសលប់
- ដ = ដឹងយល់ ដុះដាល ដល់គោលដៅ

ខ.អត្ថន័យនៃរូបសញ្ញារបស់ធនាគារអេស៊ីលីដា

និមិត្តសញ្ញារបស់ធនាគារអេស៊ីលីដា គឺអិលស៊ី មានព័ណ៌ស, ព័ណ៌មាស និងព័ណ៌ខៀវទឹកប៊ិក ដែល
វាមានអត្ថន័យដូចខាងក្រោម៖

ព័ណ៌ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)

ព័ណ៌មាស៖ គុណតម្លៃ និងគុណភាព

ព័ណ៌ខៀវទឹកប៊ិក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

ចំពោះអត្ថន័យនៃព័ណ៌បីបញ្ចូលគ្នា ប្រៀបបានទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល
និងអភិវឌ្ឍន៍ក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព។

សំគាល់

- "ធនាគារ អេស៊ីលីដា ភីអិលស៊ី" និងស្លាកសញ្ញាត្រូវបានចុះបញ្ជីជាកម្មសិទ្ធិរបស់ ធនាគារ អេស៊ីលីដានិងមិនត្រូវបានអនុញ្ញាតឱ្យយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមុន។
- រាល់ឈ្មោះនិងស្លាកសញ្ញាផ្សេងៗដែលបានប្រើនៅលើវេបសាយនេះគឺត្រូវបានរក្សាសិទ្ធិដោយកម្មសិទ្ធិបញ្ញារបស់ ក្រុមហ៊ុនទាំងនោះរៀងៗខ្លួន។
- សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ការិយាល័យទំនាក់ទំនងអតិថិជនរបស់ធនាគារ អេស៊ីលីដា

៣.១.៥ ទីតាំងភូមិសាស្ត្ររបស់ធនាគារ អេស៊ីលីដា

ក. ការិយាល័យកណ្តាល

ដូចដែលបានដឹងហើយមកថាធនាគារអេស៊ីលីដា ចាប់តាំងពីឆ្នាំ បង្កើតរហូតមកដល់បច្ចុប្បន្ន គឺមានការអភិវឌ្ឍ និងភាពរីកចម្រើនជាបន្ត បន្ទាប់ដោយសារតែការគាំទ្រ និងដំណើរការរបស់ធនាគារនេះហើយ ទើបធ្វើឱ្យធនាគារអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ដែលមានបណ្តាញសាខាជាច្រើនរួមជាមួយ នឹងការិយាល័យកណ្តាលដែលយើងអាចហៅថា ទីស្នាក់ការកណ្តាល។ចំពោះទីតាំងទីស្នាក់ការកណ្តាលវិញ គឺមានការអភិវឌ្ឍជាបន្ត បន្ទាប់បន្ថែមទៀត។

រូបខាងក្រោមនេះជាទីស្នាក់ការកណ្តាលនាពេលបច្ចុប្បន្ន របស់ធនាគារអេស៊ីលីដា ភីអិលស៊ី។

រូបភាព៖ ទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ី លីដា ភីអិលស៊ី

ទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដា តាំងពីចាប់ផ្តើមគឺមានការផ្លាស់ប្តូរទីតាំងជាបន្តបន្ទាប់ដូចជា៖ ការិយាល័យកណ្តាល សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា អេស៊ីលីដា (១៩៩២ - ១៩៩៣)



ទីតាំង៖ ខណ្ឌឫស្សីកែវភ្នំពេញការិយាល័យកណ្តាល សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាអេស៊ីលីដា (១៩៩៣-១៩៩៤)

ទីតាំង៖ ផ្ទះលេខ១៨៦ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញការិយាល័យកណ្តាល សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដា(១៩៩៤-៣០ សីហា ១៩៩៩)

ទីតាំង៖ ផ្ទះលេខ២៣២, ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ភ្នំពេញការិយាល័យកណ្តាល ធនាគារអេស៊ីលីដាភីអិលស៊ី(១៩៩៩-០៨មេសា ២០០៧)

ទីតាំង៖ អគារលេខ២២៨ មហាវិថីម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញការិយាល័យកណ្តាល ធនាគារអេស៊ីលីដា ភីអិលស៊ី (០៩ មេសា ២០០៧ - ១០ ធ្នូ ២០១៥) មកបច្ចុប្បន្ន ទីតាំង៖អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការិយាល័យកណ្តាល របស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញជាមួយ នឹងបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

៣.២ នីតិវិធីនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា

នីតិវិធីនៃការគ្រប់គ្រងសាច់ប្រាក់ គឺជាសំណុំនិងជំហានឬវិធីសាស្ត្រដែលបានកំណត់យ៉ាងច្បាស់ដើម្បីរៀបចំបង្កើតនិងអនុវត្តការគ្រប់គ្រងសាច់ប្រាក់ក្នុងអង្គការស្ថាប័នមួយដោយមានគោលបំណងធានាថាសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា ក៏ដូចជា ក៏អិលស៊ី (ACLEDA Bank Plc.) មាននីតិវិធីការគ្រប់គ្រងសាច់ប្រាក់យ៉ាងតឹងរឹង និងប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាបាននូវសុវត្ថិភាព ស្ថេរភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ។

ខាងក្រោមនេះជានីតិវិធីសំខាន់ៗដែលអនុវត្តក្នុងការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាព៖

- ❖ **នីតិវិធីសម្រាប់ប្រតិបត្តិការសាច់ប្រាក់ប្រចាំថ្ងៃ៖** រួមមានដំណើរការដាក់ប្រាក់ និងដកប្រាក់ជាមួយនឹងការផ្គត់ផ្គង់សាច់ប្រាក់ឱ្យគ្រប់គ្រាន់សម្រាប់អតិថិជន និងប្រតិបត្តិការប្រចាំថ្ងៃ។ វាមានគោលបំណងធានាថាសាច់ប្រាក់ត្រូវបានគ្រប់គ្រងដោយភាពច្បាស់លាស់ អាចតាមដានបាន និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។ ការប្រើប្រាស់បច្ចេកទេសសុវត្ថិភាពជាការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការគ្រប់គ្រងសមតុល្យក្នុងគណនី ក៏ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ផងដែរ។
- ❖ **នីតិវិធីសម្រាប់សុវត្ថិភាពសាច់ប្រាក់៖** ធនាគារ អេស៊ីលីដា បានរៀបចំឡើងយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាថាដំណើរការទាំងអស់ពាក់ព័ន្ធនឹងសាច់ប្រាក់ មានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ វារួមបញ្ចូលការចាត់ចែង គ្មានទីសុវត្ថិភាពយ៉ាងច្បាស់ក្នុងចំណោមបុគ្គលិកក្នុងការត្រួតពិនិត្យរាល់សកម្មភាពប្រចាំថ្ងៃដោយប្រើប្រព័ន្ធបច្ចេកវិទ្យា ការថែរក្សាសាច់ប្រាក់នៅក្នុងទ្រង់ទ្រាយមានស្តង់ដារជាតិ និងអន្តរជាតិ។ ដោយការអនុវត្តនីតិវិធីសុវត្ថិភាពទាំងនេះ ធនាគារអាចបញ្ចុះហានិភ័យនៃការបាត់បង់ឬការលួចសាច់ប្រាក់ព្រមទាំងធានាបាននូវភាពរលូនក្នុងការផ្តល់សេវាឱ្យអតិថិជនជាពិសេសការគ្រប់គ្រងការដឹកជញ្ជូន សាច់ប្រាក់ត្រូវបានធ្វើឡើងគ្រប់គ្រងដោយក្រុមការងាររួមមានចំណេះជំនាញនិងយានយន្តមានបច្ចេកវិទ្យារឹងមាំក្នុងការពារ។ វាធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់មានភាពប្រសើរឡើងនិងអាចទុកចិត្តបានដោយកាត់បន្ថយការចំណាយលើសេវាសុវត្ថិភាពនិងបង្កើនសមត្ថភាពប្រតិបត្តិរបស់ធនាគារ។
- ❖ **នីតិវិធីត្រួតពិនិត្យ និងព្យាករណ៍សាច់ប្រាក់៖** រួមមានការតាមដានលំហូរសាច់ប្រាក់ចូលចេញប្រចាំថ្ងៃនិងការព្យាករណ៍សាច់ប្រាក់នាពេលអនាគតដើម្បីធានាសមតុល្យរវាងសាច់ប្រាក់ក្នុងដៃនិងតម្រូវការប្រតិបត្តិការណ៍។ ការវិភាគទិន្នន័យ និងរបាយការណ៍សំខាន់ៗត្រូវបានអនុវត្តសម្រាប់ទុកជាមូលដ្ឋានសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។
- ❖ **នីតិវិធីប្រើប្រាស់បច្ចេកសិទ្ធិ និងរបាយការណ៍ស្វ័យប្រវត្តិ៖** ប្រព័ន្ធខ្ចីដីថលត្រូវបានប្រើសម្រាប់រួមមានការតាមដានលំហូរសាច់ប្រាក់ចូលចេញប្រចាំថ្ងៃ និងការព្យាករណ៍សាច់ប្រាក់នាពេលអនាគតដើម្បីធានាសមតុល្យរវាងសាច់ប្រាក់ក្នុងដៃនិងតម្រូវការប្រតិបត្តិការណ៍។ ប្រមូលទិន្នន័យប្រតិបត្តិការប្រើប្រាស់ក្នុងការត្រួតពិនិត្យស្ថានភាពសាច់ប្រាក់ បង្កើតរបាយការណ៍ និងធ្វើការអភិវឌ្ឍសេវាជូនអតិថិជន។ វាជួយកាត់បន្ថយកំហុសពីមនុស្ស បង្កើនល្បឿននៃសេចក្តីសម្រេច និងធានាថាការចែកចាយសាច់ប្រាក់ត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា។

- ❖ **ការគ្រប់គ្រងហានិភ័យ៖** គ្រប់គ្រងលំហូរសាច់ប្រាក់ដែលពាក់ព័ន្ធការវាយតម្លៃ និងការកាត់បន្ថយហានិភ័យផ្សេងៗដែលទាក់ទងនឹងសាច់ប្រាក់ងាយស្រួលឥណទាន និងការប្រែប្រួលទីផ្សារ។ ធនាគារ អេស៊ីលីដា ក៏អិលស៊ី ទំនងជាក្រុមហ៊ុននូវក្របខ័ណ្ឌគ្រប់គ្រងហានិភ័យដ៏រឹងមាំដើម្បីកំណត់វាស់វែងនិងគ្រប់គ្រងហានិភ័យ ទាំងនេះប្រកបដោយប្រសិទ្ធភាព។ នេះអាចពាក់ព័ន្ធនឹងការធ្វើតេស្តភាពតានតឹងលំហូរសាច់ប្រាក់ ការកំណត់កម្រិតហានិភ័យ និងការអនុវត្តផែនការបន្ទាន់ដើម្បីដោះស្រាយ កង្វះខាតសាច់ប្រាក់ងាយស្រួល ឬលក្ខខណ្ឌទីផ្សារអវិជ្ជមាន។
- ❖ **ការអប់រំ និងបណ្តុះបណ្តាលបុគ្គលិកផ្នែកសាច់ប្រាក់៖** ធនាគារចេញយុទ្ធសាស្ត្របណ្តុះបណ្តាលបុគ្គលិកសាខា និងផ្នែកទទួលខុសត្រូវសាច់ប្រាក់ ដោយទទួលបានការបង្ហាត់ស្តង់ដារ ISO និងប្រើសមាហរណកម្មគោលការណ៍អន្តរជាតិ។ ធនាគារនូវបុគ្គលិកដែលមាន ចំណេះ ជំនាញនិងសមត្ថភាពខ្ពស់ការធ្វើប្រតិបត្តិការសាច់ប្រាក់ និងការចេះដឹងគ្រប់គ្រងហានិភ័យ។
- ❖ **ការបង្កើតស្ថានីយ ATM និងម៉ាស៊ីនដាក់ប្រាក់៖** ធនាគារ អេស៊ីលីដា បានបង្កើតស្ថានីយ ATM និងម៉ាស៊ីន CDM ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចដក ឬដាក់ប្រាក់បានដោយខ្លួនឯង ២៤ម៉ោង។ វាជួយបន្ថយបន្ទុកការងារបុគ្គលិក និងបង្កើនប្រសិទ្ធភាពក្នុងការប្រមូលសាច់ប្រាក់សាខា។
- ❖ **ការតភ្ជាប់ប្រព័ន្ធជាមួយធនាគារកណ្តាល (NBC Linkage)៖** ធនាគារ អេស៊ីលីដា ក៏អិលស៊ី បានអភិវឌ្ឍប្រព័ន្ធបញ្ជូនទិន្នន័យ និងធ្វើប្រតិបត្តិការជាមួយធនាគារជាតិ(NBC ដោយប្រើ National Clearing System និង FAST System។ វាធានាថាការផ្ទេរសាច់ប្រាក់សរុបមានសុវត្ថិភាព ឆាប់រហ័ស និងស្របតាមបទដ្ឋានជាតិ។ ជួយបង្កើនល្បឿនប្រតិបត្តិការ និងការបើកឱកាសប្រើប្រាស់សាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពថ្នាក់ជាតិ។

៣.២.១ ការគ្រប់គ្រងចំណាយរបស់ធនាគារ អេស៊ីលីដា

ចំណាយ គឺជាការហូរចេញនូវសាច់ប្រាក់របស់ធនាគារឬការប្រើប្រាស់នូវទ្រព្យ ឧបករណ៍បំណុលក្នុងកំឡុងពេល ណាមួយពីការបែងចែកនូវផលិតផល ទំនិញ ឬការជួលសេវាកម្ម ឬការជួលអនុវត្តន៍សកម្មភាពផ្សេងដែល កើតឡើងយ៉ាងសំខាន់។ នេះជាប្រភពចំណាយសំខាន់ៗដូចជា៖

១. ចំណាយការប្រាក់៖ សម្រាប់បញ្ញើសន្សំ , បញ្ញើមានកាលកំណត់...។
២. ចំណាយប្រតិបត្តិការ៖ ចំណាយប្រាក់ខែ, ចំណាយរំលស់, ចំណាយជួសជុល ចំណាយថ្លៃជួល ចំណាយសម្ភារៈ ការិយាល័យ, ចំណាយប្រាក់ឧបត្ថម្ភ, ចំណាយថែទាំសុខភាព, និងចំណាយផ្សេងៗ ...។
៣. ចំណាយផ្នែកបុគ្គលិក៖ រួមមានប្រាក់ខែ ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភផ្សេងៗ។
៤. ចំណាយលើការបាត់បង់ឥណទាន៖ ជាចំណាយសម្រាប់បំណុលដែលមិនអាចទទួលបានវិញ
៥. ចំណាយបោះពុម្ព និងផ្សព្វផ្សាយ៖ រួមមានការផ្សព្វផ្សាយផលិតផល សេវាកម្មថ្មីៗ តាមបណ្តាញសង្គម ឬសារព័ត៌មាន។
៦. ចំណាយអនុលោមតាមច្បាប់ និងត្រួតពិនិត្យ៖ ការអនុលោមតាមបទបញ្ញត្តិរដ្ឋ និងអាជ្ញាធរ។

៣.២.២ នីតិវិធីក្នុងការគ្រប់គ្រងចំណាយ

ការគ្រប់គ្រងចំណាយរបស់ធនាគារ អេស៊ីលីដា ដែលត្រូវបានរៀបចំឡើង ដើម្បីធានាថាចំណាយគ្រប់ប្រភេទត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងស្របតាមគោលនយោបាយរបស់ធនាគារ។

- ការធ្វើផែនការចំណាយ (Budget Planning)
 - រៀបចំផែនការចំណាយប្រចាំឆ្នាំសម្រាប់ប្រតិបត្តិការនិងវិនិយោគ។
 - បែងចែកថវិកាតាមផ្នែក និងការប្រើប្រាស់
 - ចំណាយប្រចាំថ្ងៃ (Operational Expenses)
 - ចំណាយវិនិយោគ (Capital Expenses)
 - ចំណាយអាកាសប្រាក់និងថ្លៃសេវា (Bank Charges/Fees)
 - ផែនការចំណាយត្រូវបានពិនិត្យ និងអនុម័តដោយអគ្គនាយក និងគណៈកម្មាធិការហិរញ្ញវត្ថុ។
- ការដាក់សំណើ និងការអនុម័ត (Expense Request & Approval)
 - ត្រូវដាក់សំណើចំណាយ(Request for Expense)តាមបែបបទច្បាស់លាស់។
 - បែបបទត្រូវរួមមាន៖
 - ព័ត៌មានអំពីគោលបំណងនៃចំណាយ
 - ចំនួនប្រាក់ និងប្រភេទចំណាយ
 - វិក្កយបត្រប៉ាន់ស្មាន (Quotation)
 - សំណើត្រូវអនុម័តតាមថ្នាក់៖
 - ប្រធានផ្នែក
 - ផ្នែកហិរញ្ញវត្ថុ
 - អគ្គនាយក (សម្រាប់ចំណាយ > ចំនួនកំណត់)
- ការទិញ និងប្រើប្រាស់ថវិកា (Procurement & Fund Disbursement)
 - បើសិនជាសំណើជាសម្ភារៈ ឬសេវាកម្ម ត្រូវអនុវត្តតាមនីតិវិធីដឹកនាំការទិញ៖
 - ដាក់សំណើ ដោយភ្ជាប់ Quotation
 - ធ្វើការប្រៀបធៀបតម្លៃ និងគុណភាព
 - បោះបង់ការទិញតាម PO (Purchase Order)
 - ការបង់ប្រាក់អនុវត្តតាមវិក្កយបត្រត្រឹមត្រូវតែបន្ទាប់ពីទទួលបានទំនិញ/សេវា។
- ការកត់ត្រា និងគ្រប់គ្រងទិន្នន័យ (Recording & Tracking)
 - ចំណាយគ្រប់ប្រភេទត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។
 - បង្កើតលេខសម្គាល់សម្រាប់ចំណាយនីមួយៗ ដើម្បីងាយស្រួលក្នុងការតាមដាន។
 - ការកត់ត្រាត្រូវមាន
 - លេខសំណើ
 - កាលបរិច្ឆេទ
 - បរិយាយចំណាយ
 - អ្នកអនុម័ត
- ការត្រួតពិនិត្យ និងរបាយការណ៍ (Monitoring & Reporting)
 - ផ្នែកហិរញ្ញវត្ថុចេញ របាយការណ៍ចំណាយប្រចាំខែ និងប្រៀបធៀបនឹងថវិកា។

- ត្រួតពិនិត្យការចំណាយខុសពីថវិកា ដើម្បីអនុវត្តវិធានការកែសម្រួល។
- បញ្ជូនរបាយការណ៍ទៅ៖
 - អគ្គនាយក
 - ក្រុមប្រឹក្សាភិបាល
 - ក្រុម Internal Audit

➢ ការត្រួតពិនិត្យផ្ទៃក្នុង និងការត្រួតពិនិត្យក្រៅ (Internal/External Audit)

- Internal Audit ត្រួតពិនិត្យប្រភេទចំណាយមានហានិភ័យខ្ពស់។
- External Auditor ពិនិត្យសម្របសម្រួលរបាយការណ៍ហិរញ្ញវត្ថុជាមួយចំណាយពិតប្រាកដ។
- ផ្តល់ឯកសារផ្សេងៗដូចជា៖ Invoice, Payment Voucher, Approval Memo, Bank Statement

៣.២.៣ គោលបំណងនៃនីតិវិធីក្នុងការគ្រប់គ្រងចំណាយ

- ផ្តល់នូវចំណេះដឹងដល់បុគ្គលិកដែលមានមុខងារនិងតួនាទីពាក់ព័ន្ធនឹងការគ្រប់គ្រងចំណាយថវិកា ធនាគារឱ្យទទួលបាននូវការយល់ដឹងកាន់តែទូលំទូលាយថែមទៀត ព្រមទាំងអាចជៀសវាងបាននូវកំហុស ឆ្គងនានាដែលអាចកើតឡើង។
- ផ្តល់នូវតម្លាភាព នឹងការប្រព្រឹត្តទៅបានត្រឹមត្រូវតាមបែបបទចំណាយហិរញ្ញវត្ថុ ហើយមានភាពងាយស្រួលក្នុងការធ្វើផែនការ និងការគ្រប់គ្រងចំណាយ។
- ដើម្បីឱ្យមានការចំណាយមានគោលដៅច្បាស់លាស់ មានប្រសិទ្ធភាពខ្ពស់ និងរួមចំណែកកាត់បន្ថយ នូវហានិភ័យដល់ធនាគារ។ចំណែកក្នុងការសន្សំសំចៃពេលវេលា កាត់បន្ថយនូវរាល់ចំណាយដែលមិនចាំបាច់ និងផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងចំណាយថវិកាធនាគារ។

៣.២.៤ ការគ្រប់គ្រងប្រាក់ចំណូលរបស់ធនាគារ អេស៊ីលីដា

ធនាគារអេស៊ីលីដាមានប្រភពចំណូលពីសកម្មភាពហិរញ្ញវត្ថុជាចម្បង ដែលពាក់ព័ន្ធនឹងការផ្តល់សេវាកម្មដល់អតិថិជនបុគ្គល និងអាជីវកម្ម។ ចំណូលទាំងនោះបែងចែកជា២ប្រភេទធំៗគឺ ចំណូលពីការប្រាក់ និងចំណូលមិនមែនការប្រាក់៖

ក. ចំណូលពីការប្រាក់របស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី

ចំណូលប្រភេទនេះគឺសំខាន់ជាងគេរបស់ធនាគារ មកពីការប្រើប្រាស់ប្រាក់របស់អតិថិជនខ្ចីទៅបង់ប្រាក់វិញជាមួយការប្រាក់។ចំណូលពីការប្រាក់ (Interest Income) របស់ធនាគារមាន៖

- **ការប្រាក់ពីឥណទាន៖** នេះជាចំណូលសំខាន់បំផុតក្នុងចំណូលការប្រាក់។ រួមមានឥណទានអាជីវកម្ម (micro, SME, corporate loans), ឥណទានផ្ទាល់ខ្លួន ឥណទានសេវាធានា ឬបង់រំលស់។
- **ការប្រាក់ពីសន្លឹកបំណុល៖** ជាចំណូលមកពីការវិនិយោគរបស់ធនាគារ ទៅលើបំណុលផ្សេងៗដូចជា ប័ណ្ណបំណុលរដ្ឋ, វិភាគទានបោះបង់ចេញដោយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ...។ វាជាវិធីបង្កើតចំណូលបន្ថែមសម្រាប់ធនាគារ ដោយយកប្រាក់លើសចំនួនអតិថិជនមិនប្រើបច្ចុប្បន្នទៅវិនិយោគយ៉ាងប្រុងប្រយ័ត្ន។
- **ការប្រាក់ពីបណ្តាញធនាគារផ្សេង៖** នេះគឺជាចំណូល (Interest Income) ដែល ធនាគារទទួលបានអេស៊ីលីដា បានមកពីការដាក់ប្រាក់ ឬខ្ចីប្រាក់ទៅអោយធនាគារផ្សេងទៀតរួមមាន

ការដាក់ប្រាក់នៅក្នុងធនាគារកណ្តាល,ការដាក់ប្រាក់ឈប់សម្រាកក្នុងធនាគារផ្សេង និងការបោះប្រាក់កម្ចីក្នុងទីផ្សារ។ វាគឺជាវិធីស្វែងរកប្រាក់ចំណេញខណៈធនាគារមិនទាន់ប្រើប្រាស់សាច់ប្រាក់ទាំងអស់សម្រាកឥណទាន។

ខ. ចំណូលមិនមែនការប្រាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ចំណូលមិនមែនការប្រាក់ (Non-Interest Income) របស់ធនាគារ អេស៊ីលីដា ជាចំណូលដែលមិនមកពីការប្រាក់លើឥណទាន ឬវិនិយោគ ប៉ុន្តែបង្កើតឡើងតាមរយៈសេវាកម្មនិងប្រតិបត្តិការផ្សេងៗ។

វាជាផ្នែកសំខាន់នៃប្រាក់ចំណេញសុទ្ធរបស់ធនាគារ ដោយពិសេសនៅក្នុងសម័យសេវាឌីជីថលកំពុងរីកចម្រើន។ ចំណូលទាំងនោះរួមមាន៖

- **ថ្លៃសេវា និងកម្រៃ៖** ចំណូលពីសេវាធនាគារដែលអតិថិជនបង់ ឧទាហរណ៍ ថ្លៃសេវាបើកគណនី,ថ្លៃផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស,កម្រៃសេវា,កម្រៃសេវាបង់ប្រាក់ខ្នាតធំ...។
- **ចំណូលពីអត្រាប្តូរប្រាក់៖** ចំណូលមកពីការប្តូរប្រាក់ជាតំណាង (KHR ↔ USD ↔ THB...) គឺការប្រើប្រាស់អត្រាប្តូរដែលធនាគារកំណត់ច្រើនជាងអត្រាផ្លូវការចំណូលនេះ គឺទាក់ទងនឹងទឹកប្រាក់ដែលអតិថិជនប្តូរ និងការប្រែប្រួលអត្រារបស់ទីផ្សារ។
- **ចំណូលពីសេវាឌីជីថល និងសេវាកាត់ទឹកដី៖** ទទួលបានមកពីចំណូលដូចជា កម្រៃសេវាពី App ACLEDA ToanChet, កម្រៃសេវាកាត់ធនាគារ (Visa/Mastercard),សេវាផ្ទេរប្រាក់ជាមួយ Wing, TrueMoney, និងចំណូលមកពីការចូលរួមសេវាកម្មជាមួយដៃគូហិរញ្ញវត្ថុ...។
- **ចំណូលពីការលក់ និងជួលទ្រព្យសម្បត្តិ៖** ប្រាក់ចំណេញពីការលក់អចលនវត្ថុ (ជាធម្មតាធនធានបានពីអតិថិជនខាតបង់), ប្រាក់ជួលសាខាឬអាគារដែលធនាគារមិនប្រើប្រាស់វាជាចំណូលមួយផ្នែកពីការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ធនាគារ។
- **ពិន័យ និងចំណូលផ្សេងៗ៖** ប្រាក់ពិន័យពីអតិថិជនបង់ចំណូលយឺត,ប្រាក់បង់ពន្យព្រលនចំណូលផ្សេងៗដែលមិនស្ថិតនៅក្នុងក្រុមខាងលើ។

៣.២.៥ នីតិវិធីក្នុងការគ្រប់គ្រងចំណូលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ក្នុងការគ្រប់គ្រងចំណូលរបស់ធនាគារ អេស៊ីលីដា គឺជាចំណាត់ថ្នាក់ និងលំដាប់ដំណើរការដែលធនាគារប្រើប្រាស់ដើម្បីធានាថា ប្រភពចំណូលត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព បញ្ចេញត្រឹមត្រូវនិងទទួលបានពេញលេញ។ នេះរួមបញ្ចូលដំណើរការ ផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា សាខា និងការត្រួតពិនិត្យ។

- ការកំណត់ប្រភពចំណូលច្បាស់លាស់
 - បែងចែកចំណូលជាក្រុម៖ ការប្រាក់ (Interest income),ថ្លៃសេវា (Fee & commission)ចំណូលផ្សេងៗ(Other income)និងកំណត់និងកំណត់វិធីសាស្ត្របញ្ចូលចំណូលក្នុងប្រព័ន្ធ Core Banking System។
- ការរៀបចំសន្និធិ និងគោលការណ៍តម្លៃ (Revenue Recognition Policy)
 - ធនាគារដំណើរការផ្អែកលើ IFRS និងគោលការណ៍ស្ថានហិរញ្ញវត្ថុ

- ចំណូលត្រូវបានទទួលស្គាល់នៅពេលមាន: ការផ្តល់សេវាជាក់ស្តែង, ការបង់ប្រាក់ដោយអតិថិជន ឬមានសិទ្ធិទទួលប្រាក់ចំណូល។
- ការគ្រប់គ្រងតម្លៃសេវា និងអត្រាការប្រាក់
 - ផ្នែកគ្រប់គ្រងផលិតផលកំណត់អត្រាការប្រាក់ និងថ្លៃសេវាឱ្យសមស្របនឹងទីផ្សារ។
 - ធ្វើការ ពិនិត្យឡើងវិញជាប្រចាំ ដើម្បីពង្រឹងការប្រកួតប្រជែង។
 - តម្រូវឱ្យសាខាធ្វើតាមតម្លៃជាផ្លូវការ។
- ប្រើប្រាស់ប្រព័ន្ធ Core Banking ដើម្បីតាមដាន និងរាប់ចំណូល
 - ប្រព័ន្ធ Core Banking ប្រើសម្រាប់៖ កត់ត្រាចំណូលដោយស្វ័យប្រវត្តិ, ចែកចាយទៅផ្នែក គណនេយ្យ, បង្កើតរបាយការណ៍អោយគណនេយ្យ និងអភិវឌ្ឍន៍អាជីវកម្ម។
- ការត្រួតពិនិត្យផ្ទៃក្នុង (Internal Audit) និងការធានាគុណភាព
 - អគ្គនាយកដ្ឋាន Internal Audit ពិនិត្យលើគ្រប់ប្រភពចំណូល។
 - ស្វែងរកចំណុចខ្សោយ និងផ្តល់យោបល់ដើម្បីជៀសវាងការបាត់បង់។
 - ធ្វើការផ្ទៀងផ្ទាត់ជាប្រចាំ (monthly/quarterly reconciliation) ។
- ការប្រមូលប្រាក់និងធានាបានទទួលសុទ្ធសឹង
 - ប្រើវិធីសាស្ត្របញ្ចូលប្រាក់ដោយស្វ័យប្រវត្តិ (Auto-posting) ។
 - ប្រើពិធីការផ្ទៀងផ្ទាត់ចំណូលជាមួយ statement ធនាគារ។
 - តាមដាននិងប្រមូលបំណុលដែលនៅសល់ (Collection Procedure) ។
- ការបង្កើតរបាយការណ៍សរុប និងវិភាគ
 - ផ្នែកហិរញ្ញវត្ថុរៀបចំ: Trial balance, Profit & Loss report, Variance analysis...

ធនាគារ អេស៊ីលីដា មាននីតិវិធីគ្រប់គ្រងចំណូលច្បាស់លាស់ ដែលរួមបញ្ចូលពីការកំណត់ប្រភព ចំណូលត្រឹមត្រូវកំណត់តម្លៃសេវាអនុវត្តគោលការណ៍ស្តង់ដារ IFRS តាមរយៈប្រព័ន្ធ Core Banking និងការ ត្រួតពិនិត្យផ្ទៃក្នុងដើម្បីធានាថាចំណូលទាំងអស់ត្រូវបានទទួលជាពិតប្រាកដ និងប្រសើរនៅរាល់កម្រិតសាខា។

៣.២.៦ គោលបំណងនៃនីតិវិធីក្នុងការគ្រប់គ្រងចំណូលរបស់ធនាគារ អេស៊ីលីដា

គោលបំណងនៃនីតិវិធីក្នុងការគ្រប់គ្រងចំណូលរបស់ធនាគារ អេស៊ីលីដា គឺដើម្បីធានាថា ទីតាំង ចំណូលទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព សុចរិតភាព និងត្រឹមត្រូវ។ ខាងក្រោមនេះជាគោល បំណងសំខាន់ៗ

- ដើម្បីធានាថាចំណូលទាំងអស់ត្រូវបានកត់ត្រា និងបញ្ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុដោយត្រឹមត្រូវ ស្រប តាមបែបបទ និងតាមស្តង់ដារគណនេយ្យ (IFRS) ។
- បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រាក់ចូល។
- ផ្តល់ការងារដែលច្បាស់លាស់ដល់នាយកដ្ឋាននីមួយៗសម្រាប់ការតាមដាន និងប្រមូលចំណូល។
- ជួយសម្រួលដល់ការរៀបចំរបាយការណ៍សាច់ប្រាក់ និងការអភិវឌ្ឍន៍អាជីវកម្ម។
- បង្កើនសុវត្ថិភាព និងជៀសវាងការលំបាកហិរញ្ញវត្ថុ។
- ការរចនានីតិវិធីយ៉ាងប្រុងប្រយ័ត្នអាចជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ប្រាក់ ឬអំពើបន្លំ។

- អាចត្រួតពិនិត្យចំណូលតាមសាខា ផលិតផល ឬជុំវិញពេលវេលាបានយ៉ាងច្បាស់លាស់។
- ការរក្សាប្រព័ន្ធគ្រប់គ្រងចំណូលត្រឹមត្រូវនឹងជួយឱ្យការរៀបចំ Financial Statements និងការប្រកាសលទ្ធផលប្រចាំឆ្នាំ មានភាពច្បាស់លាស់ និងទុកចិត្តបាន។
- ជួយក្នុងការគ្រប់គ្រងកម្លាំងទីផ្សារ និងការបង្កើតផលិតផលឥណទានឬសេវាឌីជីថលថ្មីៗ។

➢ របៀបរៀបរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងឆ្នាំ(២០២៣-២០២៤)

ឯកតាគិតជាខ្ទង់ពាន់ដុល្លារអាមេរិក	៣១/១២/២៣ បានធ្វើសវនកម្ម	៣១/១២/២៤ បានធ្វើសវនកម្ម	បម្រែបម្រួល (%) ^១
ទិន្នន័យហិរញ្ញវត្ថុសង្ខេបរួម (ស.វ.ហ.អ.ក)			
ទ្រព្យសកម្ម	៩.៧៤៤.០៤០	១០.៨៣៣.៨៣២	១១,១៨%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៦.៦០១.៦៦៥	៧.០២៣.១៦៤	៦,៣៨%
បំណុល	៨.៣៦២.០២០	៩.៣៤៣.៦៦៥	១១,៧៤%
ប្រាក់បញ្ញើ	៧.២២៧.៨១៨	៨.៣៥៩.០៦៥	១៥,៦៥%
ដើមទុន	៤៣៣.១៦៣	៤៣៣.១៦៣	-
មូលនិធិម្ចាស់ហ៊ុន ^២	១.៣៧៥.៩៩៩	១.៤៨៤.០៣៤	៧,៨៥%
ចំណូលដុល	៨២៨.០០៨	៨៦៥.២៤៩	៤,៥០%
ប្រាក់ចំណេញមុនពន្ធដក	១៨៤.២៣៨	១៥៣.៧៤៥	-១៦,៥៥%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក	១៤៨.០១៨	១២១.១៩៥	-១៨,១៤%
ចំណេញក្នុងមួយភាគហ៊ុន	០,៣៤\$	០,២៨\$	-១៧,៦៥%
ភាគលាភ ^៣	១៤០,៤៧៩៩\$	២២៧,៨០៤៩\$	-១០០,០០%
ទិន្នន័យហិរញ្ញវត្ថុសង្ខេបជាចំឡែក (ស.វ.ហ.អ.ក)			
ទ្រព្យសកម្ម	៩.៦០៥.៦៤៧	១០.៦៧៦.៧២៥	១១,១៥%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៦.៤៥៧.០៨៣	៦.៨៦១.៨២៦	៦,២៧%
បំណុល	៨.២១៣.០០១	៩.១៨៦.៤៤៨	១១,៨៥%
ប្រាក់បញ្ញើ	៧.១០១.៦៩៥	៨.២១៨.០២៦	១៥,៧២%
ដើមទុន ^៤	៨៣៣.១៦៣	៤៣៣.១៦៣	-
មូលនិធិម្ចាស់ហ៊ុន ^៤	១.៣៩២.២៦៤	១.៤៩០.២៧៨	៧,០១%
ចំណូលដុល	៧៩២.១២៥	៨២៩.២៩២	៤,៦៩%
ប្រាក់ចំណេញមុនពន្ធដក	១៧២.២០២	១៤៥.៥៧២	-១៥,៤៦%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក	១៣៨.១៣៩	១១៥.៩៣៣	-១៦,០៨%

ចំណុចសំខាន់ៗក្នុងឆ្នាំ២០២៤ (សម្ព័ន្ធធនាគារ)

- ទ្រព្យសកម្ម កើនឡើង ១១,១៨% រហូតដល់ ១០.៨៣៤លានដុល្លារអាមេរិក ។
- សមតុល្យឥណទាន (សុទ្ធ) កើនឡើង ៦,៣៨% រហូតដល់ ៧.០២៣ លានដុល្លារអាមេរិក ។
- ឥណទានមិនដំណើរការរៀបរយនឹងឥណទានសរុប មានចំនួន ៥,៤៧% ។
- សេវាបញ្ញើ-សន្សំ កើនឡើង ១៥,៦៥% រហូតដល់ ៨.៣៥៩ លានដុល្លារអាមេរិក ។

- មូលនិធិម្ចាស់ហ៊ុន កើនឡើង ៧,៨៥% ពី ១.៣៧៦ លានដុល្លារអាមេរិក ដល់ ១,៤៨៤ លានដុល្លារអាមេរិក ។
- ប្រាក់ចំណេញសុទ្ធក្រោយដកពន្ធ មានចំនួន ១២១លានដុល្លារអាមេរិក ។
- ផលលើមូលធន មានចំនួន ៨,១៧% ។
- ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញប្រតិបត្តិការចំនួន ៣២១សាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ,និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

១ បម្រែបម្រួលពី ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៤ ។

២ មិនគិតបញ្ចូលអប្បកាគភាគកម្ម និងបំណុលបន្ទាប់បន្សំ ។


៣ ការបែងចែកភាគលាភពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ភាគលាភ ១០០% ត្រូវបែងចែកជាសាច់ប្រាក់។

៤ ដើមទុនរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ និងអេ អេស អេ មានបង្ហាញដូចខាងក្រោម៖

បរិយាយ	២០២៣	២០២៤
ភាគហ៊ុន អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ (%)	២៨,០៤៤៣%	២៨,៣២៥១%
ចំនួនភាគហ៊ុន អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់	១២១.៤៧៧.៣៦៨	១២២.៦៩៤.០៦១
ភាគហ៊ុន ដែលបានធ្វើនិយ័តកម្ម ពី អេ អេស អេ (%)	៥,៧៥២៤%	៥,៧៥២៤%
ចំនួនភាគហ៊ុនដែលបានធ្វើនិយ័តកម្ម ពី អេ អេស អេ	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨

៥ មិនគិតបញ្ចូលបំណុលបន្ទាប់បន្សំ ។

➢ លទ្ធផលសម្រេចដែលធនាគារ អេស៊ីលីដា ទទួលបានក្នុងឆ្នាំ២០២៤



៣.៣ ផលប្រយោជន៍នៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា

ការគ្រប់គ្រងសាច់ប្រាក់មានប្រសិទ្ធភាព គឺជាគ្រឹះសំខាន់ដើម្បីធានាថាធនាគារដំណើរការបានរលូន មានសុវត្ថិភាព និងអាចរីកចម្រើនរួមជាមួយសេដ្ឋកិច្ចជាតិ និងអង្គការអន្តរជាតិបានយ៉ាងល្អ។ បន្ថែមពីនេះ ទៀតជាអ្វីដែលធនាគារ អេស៊ីលីដា ទទួលបានផលប្រយោជន៍ពីប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់រួម មានដូចខាងក្រោម៖

៣.៣.១ ផលប្រយោជន៍នៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារអេស៊ីលីដា

- ការគ្រប់គ្រងសាច់ប្រាក់យ៉ាងមានប្រសិទ្ធភាពផ្តល់អត្ថប្រយោជន៍ដល់ធនាគារអេស៊ីលីដាដូចជា៖
 - ❖ ធានាបាននូវប្រតិបត្តិការរលូន៖ ការគ្រប់គ្រងសាច់ប្រាក់ល្អធានាថា ធនាគារ អេស៊ីលីដា ក៏អ៊ុលស៊ី មានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងប្រតិបត្តិការប្រចាំថ្ងៃដោយគ្មាន ការរំខានពីបញ្ហានានា។

- ❖ កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ: ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពជួយកាត់បន្ថយហានិភ័យដែលអាចកើតមានពីការខ្វះសាច់ប្រាក់ ឬការគ្រប់គ្រងហិរញ្ញវត្ថុមិនប្រក្រតី។
- ❖ បង្កើនប្រាក់ចំណូល: ដោយគ្រប់គ្រងសាច់ប្រាក់បានល្អ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើវិនិយោគសាច់ប្រាក់លើសសល់ក្នុងឱកាសដែលមានប្រាក់ចំណូលខ្ពស់ ឬការផ្តល់ឥណទានដល់អតិថិជនដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។
- ❖ កែលម្អសេវាកម្មអតិថិជន: ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពធានាថា អតិថិជនអាចធ្វើប្រតិបត្តិការដាក់ និងដកប្រាក់បានយ៉ាងរលូន ដោយគ្មានការពន្យារពេល ដែលបង្កើនទំនុកចិត្ត និងភាពស្មោះត្រង់របស់ពួកគេចំពោះធនាគារ។
- ❖ បង្កើនសមត្ថភាពប្រកួតប្រជែង: ការគ្រប់គ្រងសាច់ប្រាក់ល្អអាចអនុញ្ញាតឱ្យអេស៊ីលីដាផ្តល់អត្រាការប្រាក់ប្រកួតប្រជែង និងសេវាកម្មល្អប្រសើរជាងគេដែលជួយទាក់ទាញអតិថិជនថ្មី និងរក្សាអតិថិជនចាស់។
- ❖ ការបន្ថយចំណាយលើការកម្ចី: បើសិនធនាគារគ្រប់គ្រងចំណាយបានល្អមិនចាំបាច់ខ្ចីប្រាក់ពីធនាគារផ្សេងទេ ធ្វើឱ្យយើងកាត់បន្ថយចំណាយបានបន្ថែមទៀត ។
- ❖ បង្កើនសមត្ថភាពវិនិយោគ: ធនាគារ អេស៊ីលីដា បានពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនក្នុងវិស័យផ្សេងៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងផ្តល់សេវាកម្មល្អប្រសើរ។ យោងតាមគេហទំព័រផ្លូវការរបស់អេស៊ីលីដា, ធនាគារបានវិនិយោគក្នុងបច្ចេកវិទ្យាព័ត៌មានវិញ្ញាណ និងការអភិវឌ្ឍន៍ផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
- ❖ បន្ថយការបាត់បង់សាច់ប្រាក់ ដោយមានសុវត្ថិភាពក្នុងការរក្សា និងដឹកជញ្ជូន: គឺជាការគ្រប់គ្រងសាច់ប្រាក់ល្អរួមមានទាំងការតាមដានសាច់ប្រាក់ជាក់លាក់ការចាត់ចែងសន្តិសុខ និងការដឹកជញ្ជូនសុវត្ថិភាព។ វាជួយបង្ការឱ្យសាច់ប្រាក់មិនរលាយ បាត់បង់ ឬជួបគ្រោះថ្នាក់នានា។
- ❖ គ្រប់គ្រងហានិភ័យបានល្អ និងគ្មានការរាំងស្ទះក្នុងសេវា: ប្រព័ន្ធគ្រប់គ្រងល្អអាចចេះបង្ហាញពីការប្រែប្រួលនៃតម្រូវការសាច់ប្រាក់មុនគេ ជៀសវាងការខ្វះសាច់ប្រាក់ បង្កការរាំងស្ទះ និងគំរាមកំហែងផ្សេងៗ។
- ❖ បង្កើនប្រាក់ចំណេញ ពីការប្រើប្រាស់សាច់ប្រាក់មានប្រសិទ្ធភាព: សាច់ប្រាក់ដែលគ្មានប្រើប្រាស់ (idle cash) អាចនាំទៅកាន់ការខាតបង់។ ការគ្រប់គ្រងប្រសើរធ្វើឱ្យធនាគារអាចចែកចាយសាច់ប្រាក់ទៅតំបន់ត្រូវការ ឬយកទៅវិនិយោគបន្ថែមដើម្បីរកចំណេញ។
- ❖ អាចយកទិន្នន័យសាច់ប្រាក់ប្រើក្នុងសេចក្តីសម្រេចចិត្ត តាម Core Banking: ប្រព័ន្ធ Core Banking ផ្តល់ទិន្នន័យពិតប្រាកដអំពីស្ថានភាពសាច់ប្រាក់ពេលបច្ចុប្បន្ន។ វាអនុញ្ញាតឱ្យក្រុមគ្រប់គ្រងធនាគារអាចសម្រេចចិត្តដោយឆ្លាតវៃ ទាន់ពេល និងត្រឹមត្រូវ។
- ❖ ជាគ្រឹះសម្រាប់អភិវឌ្ឍន៍សេវាថ្មីៗ ដូចជា ATM, Mobile Banking: គឺជាការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាព វាធ្វើឱ្យធនាគារអាចស្រួលអភិវឌ្ឍន៍សេវាស្វ័យប្រវត្តិដូចជា ATM/CDM ឬសេវាមាតិកាឌីជីថល ដោយមានសាច់ប្រាក់គ្រប់គ្រាន់ដាក់បញ្ចូល និងគ្រប់គ្រង។បន្ថែមពីនេះ ធនាគារ អេស៊ីលីដា បានពង្រីកបណ្តាញសាខារបស់ខ្លួន ទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេស

ជិតខាងដើម្បីផ្តល់សេវាកម្មធនាគារដល់ប្រជាជននៅតំបន់ជនបទ និងទីក្រុង។ ការវិនិយោគក្នុងការបណ្តុះបណ្តាលបុគ្គលិក និងការអភិវឌ្ឍន៍សមត្ថភាពផ្ទៃក្នុងក៏ជាចំណុចសំខាន់មួយដែល ធនាគារ អេស៊ីលីដា អនុវត្តដើម្បីធានាគុណភាពសេវាកម្ម និងភាពពេញចិត្តរបស់អតិថិជន។

៣.៣.២ លទ្ធផលរដ្ឋាភិបាល

ចំណូលពីសេវាប្តូរប្រាក់បន្តកើនឡើងនិងបានចូលរួមបង្កើនចំណូលមិនមែនជាការប្រាក់របស់ធនាគារដោយយោងលើគោលការណ៍គ្រប់គ្រងហានិភ័យ ធនាគារបម្រើសេវាប្តូរប្រាក់តែគាំទ្រដល់អាជីវកម្មអតិថិជនប៉ុណ្ណោះ។ សេវានេះបានផ្តល់ប្រភពចំណូលដែលមានហានិភ័យទាប និងមានស្ថេរភាពហើយមានកំណើនជាលំដាប់ និងរក្សាទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន។

- ❖ ពង្រឹងប្រព័ន្ធហិរញ្ញវត្ថុជាតិ និងស្ថិរភាពសេដ្ឋកិច្ច: ការគ្រប់គ្រងសាច់ប្រាក់មានប្រសិទ្ធភាព ជួយធានាឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានរបៀប មានសុវត្ថិភាព និងងាយស្រួលគ្រប់គ្រង។ វារួមចំណែកជួយធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុរឹងមាំ និងជួយបង្កើនស្ថិរភាពសេដ្ឋកិច្ចជាតិ។
- ❖ ជួយប្រមូលពន្ធបានច្បាស់ តាមប្រព័ន្ធធនាគារ: នៅពេលប្រតិបត្តិការហិរញ្ញវត្ថុត្រូវបានធ្វើតាមប្រព័ន្ធធនាគារ វាធ្វើឱ្យរដ្ឋអាចតាមដានចំណូលប្រាក់បានច្បាស់លាស់ ដែលជួយបង្កើនប្រសិទ្ធភាពនៃការប្រមូលពន្ធ និងបន្ថយការបន្លំពន្ធ។
- ❖ គាំទ្រដល់ការគ្រប់គ្រងសាច់ប្រាក់ជាតិ ឱ្យមានប្រសិទ្ធភាព: ប្រសិទ្ធភាពក្នុងការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ ជួយឱ្យរដ្ឋអាចតាមដាននិងគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ចបានយ៉ាងសមរម្យ បង្ការការខ្វះ ឬលើសសាច់ប្រាក់ ដែលអាចប៉ះពាល់ដល់អត្រាការយោង និងតម្លៃប្រាក់។
- ❖ ជាឧបករណ៍សំខាន់ក្នុងគោលនយោបាយហិរញ្ញវត្ថុ: រដ្ឋអាចប្រើប្រាស់ប្រព័ន្ធធនាគារ ដែលមានការគ្រប់គ្រងសាច់ប្រាក់ល្អ ជាឧបករណ៍ដើម្បីអនុវត្តគោលនយោបាយហិរញ្ញវត្ថុដូចជា ការត្រួតពិនិត្យលំហូរសាច់ប្រាក់ ការកែសម្រួលអត្រាការប្រាក់ ឬការគ្រប់គ្រងសាច់ប្រាក់បញ្ញើទិញ។
- ❖ ជួយរដ្ឋមានទិន្នន័យសាច់ប្រាក់ពិតប្រាកដ សម្រាប់បច្ចុប្បន្នភាពសេដ្ឋកិច្ច: ប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ប្រសើរធ្វើឱ្យមានការកត់ត្រាដែលច្បាស់លាស់ និងទាន់ពេលវេលា។ ទិន្នន័យនេះអាចជាជំនួយសំខាន់សម្រាប់រដ្ឋក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច និងដាក់ចេញនូវនយោបាយសមរម្យ។
- ❖ ជួយសម្រួលការសម្រេចចិត្តលើចំណូលចំណាយសាធារណៈ: ព័ត៌មានលើសាច់ប្រាក់ក្នុងប្រព័ន្ធគ្រប់គ្រងធនាគារ ជួយឱ្យរដ្ឋអាចសម្រេចចិត្តលើការចំណាយផ្នែកសាធារណៈ និងការបែងចែកថវិកាដោយផ្អែកលើភាពជាក់លាក់នៃស្ថានភាពហិរញ្ញវត្ថុពិតប្រាកដ។
- ❖ វិញ្ញាបនបត្រការសរសើរពីអាជ្ញាធរទីផ្សារមូលបត្រ (SERC): ធនាគារ អេស៊ីលីដា បានទទួលពីអាជ្ញាធរទីផ្សារមូលបត្រកម្ពុជា (SECC) គឺជាការទទួលស្គាល់ពីសមិទ្ធផល និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងសាច់ប្រាក់ និងការបំពេញតាមបទបញ្ជាហិរញ្ញវត្ថុបានយ៉ាងរឹងមាំ។ វាបង្ហាញថា ACLEDA មានគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព សុចរិត និងមានសុវត្ថិភាពខ្ពស់ ដែលជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុជាតិ។

❖ សមាជិកសកម្មនៃសមាគមធនាគារកម្ពុជា: ធនាគារ អេស៊ីលីដា ទទួលជាសមាជិកសកម្មនៃសមាគមធនាគារកម្ពុជា ដែលបានទទួលអត្ថប្រយោជន៍ក្នុងការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ ដោយឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មី ចំណេះដឹងវិជ្ជាជីវៈ និងការជួញដូរទិសោធន៍ជាមួយស្ថាប័នផ្សេងៗ។

៣.៣.៣ លទ្ធផលអន្តរជាតិ

❖ បង្កើនភាពជឿជាក់ ពីអង្គការអន្តរជាតិចំពោះធនាគារ: ពេលធនាគារមានប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ប្រកបដោយសុវត្ថិភាព ប្រក្រតី និងមានប្រសិទ្ធភាព អង្គការអន្តរជាតិដូចជា IMF, World Bank, ADB អាចជឿជាក់លើសមត្ថភាព និងភាពរឹងមាំនៃធនាគារ ដើម្បីចូលរួមសហការផ្នែកហិរញ្ញវត្ថុ។

❖ អាចទទួលបានឥណទាន ឬជំនួយពីស្ថាប័នអភិវឌ្ឍន៍: ការគ្រប់គ្រងសាច់ប្រាក់ល្អ គឺជាឯកសារភស្តុតាងនៃភាពអាចទុកចិត្តបាន ដែលជាជម្រើសសម្រាប់អង្គការអភិវឌ្ឍន៍ផ្តល់ឥណទាន (loan) ឬជំនួយមិនត្រឡប់ (grant) ដើម្បីគាំទ្រក្នុងគម្រោងលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់។

❖ គ្រប់គ្រងជាស្តង់ដារអន្តរជាតិ ធ្វើឱ្យមានភាពស្របច្បាប់ និងតម្លាភាព: ប្រសិទ្ធភាពនៃការគ្រប់គ្រងសាច់ប្រាក់ធ្វើឱ្យធនាគារអនុវត្តស្តង់ដារអន្តរជាតិដូចជា Basel III, AML/CFT, និង IFRS ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យច្បាស់លាស់ និងបង្កើតភាពស្របច្បាប់ក្នុងប្រតិបត្តិការ។

❖ ពង្រឹងសិទ្ធិចូលរួមក្នុងគម្រោងអន្តរជាតិ: ការបង្ហាញថាធនាគារមានប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ល្អ នឹងធ្វើឱ្យធនាគារមានសិទ្ធិចូលរួមក្នុងគម្រោងសហការអន្តរជាតិ ដូចជាគម្រោងដាក់ឥណទានទៅ SME កសិកម្ម ឬបច្ចេកវិទ្យាហិរញ្ញវត្ថុ។

❖ អាចរួមសហការជាមួយធនាគារពិភពលោក ឬអង្គការជាតិផ្សេងទៀត: ប្រសិទ្ធភាពក្នុងការគ្រប់គ្រងសាច់ប្រាក់បើកផ្លូវឱ្យធនាគារអាចចូលរួមសហការជាមួយធនាគារនៅក្រៅប្រទេស ឬអង្គការហិរញ្ញវត្ថុជាតិ ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ ឬវិនិយោគទៅវិញទៅមក។

❖ ជាប្រភពទុកចិត្តក្នុងការអភិវឌ្ឍន៍ហិរញ្ញវត្ថុតំបន់: ធនាគារដែលមានសមត្ថភាពក្នុងការគ្រប់គ្រងសាច់ប្រាក់បានយ៉ាងល្អអាចក្លាយជាមេដឹកនាំ ឬគំរូសម្រាប់ស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់ដោយផ្តល់នូវជំនួយបច្ចេកទេស ឬចំណេះដឹងលើប្រព័ន្ធធនាគារទំនើប។

៣.៣.៤ សារៈសំខាន់ចំពោះសង្គមជាតិ

ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារអេស៊ីលីដា ក៏ដូចជា ក៏មានសារៈសំខាន់និងផ្តល់ភាពវិជ្ជមានជាច្រើនចំពោះសង្គមជាតិផងដែរ ដែលក្នុងនោះរួមមានកត្តាធំៗដូចជា៖

ការកាត់បន្ថយភាពក្រីក្រ: ការផ្តល់ឱកាសឥណទានដល់បុគ្គលនិងអាជីវកម្មខ្នាតតូច ដែលជាអំណោយផលក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែសម្រួលជីវភាពរស់នៅរបស់ប្រជាជន។

ការចូលរួមក្នុងគោលនយោបាយសង្គម: ការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមផ្សេងៗ ដើម្បីលើកស្ទួយការអភិវឌ្ឍសង្គមនៅក្នុងតំបន់ដែលធនាគារតាំងស្ថាន។

ការអនុវត្តគោលការណ៍: ផ្តល់ជាក្របខ័ណ្ឌសំខាន់នៅក្នុងគោលការណ៍ណែនាំដែលក្នុងនោះធនាគារអេស៊ីលីដាអាចអនុវត្តតាមវិធីមួយដែលយើងអាចគ្រប់គ្រងរាល់ប្រតិបត្តិការដែលមានផលប៉ះពាល់ដល់ សង្គម និងសហគមន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់។

អនុលោមទៅតាមច្បាប់សង្គម៖ គឺជាការយល់ស្របតាមសង្គមដែលយើងរស់នៅ និងធ្វើការយ៉ាងសកម្មដើម្បី ផ្សព្វផ្សាយវប្បធម៌ដ៏ស្និទ្ធស្នាលដែលមិនមែនតែចំពោះភាគទុននិក កម្មករនិយោជិត អតិថិជន និងដៃគូ អាជីវកម្ម ប៉ុណ្ណោះទេ គឺថែមទាំងគោរពចំពោះឯកត្តាបុគ្គល នៅក្នុងសហគមន៍របស់យើងទៀតផង។

ការគាំទ្រ៖ ទទួលស្គាល់ថា ការគាំទ្រចំពោះសហគមន៍មិនមែនគ្រាន់តែជាសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងធ្វើឱ្យអាជីវកម្មមានលក្ខណៈល្អប្រសើរផងដែរពេល គឺមានភាពរឹងមាំ និងរុងរឿងគឺត្រូវបំពេញឱ្យគ្នាទៅ វិញទៅមក។

ការលើកស្ទួយជីវភាពរស់នៅនៃសហគមន៍៖ ទទួលបាននូវការលើកស្ទួយ និងការអភិវឌ្ឍន៍ជីវភាពរស់នៅឱ្យ ប្រសើរឡើងដោយអនុវត្តន៍បាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគទុនិកកម្មករ និយោជិត ព្រមទាំងសហគមន៍ទាំងអស់។

ចូលរួមអភិវឌ្ឍន៍ក្នុងសង្គម៖ សង្គមជាតិក៏បានទទួលនូវការរីកចម្រើនមួយផ្នែកទៀត ហិរញ្ញវត្ថុរួមទាំងមានការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ។ ដោយបានរក្សាភាពយ៉ាងរឹងមាំ និងតុល្យភាពប្រទេសកម្ពុជាទៅ លើគ្រប់វិស័យនិងអន្តរធានាគារដូចគ្នាក្នុងការទទួលបានសាច់ប្រាក់គ្រប់គ្រាន់ក្នុងការប្រើប្រាស់។

បង្កើនភាពងាយស្រួលក្នុងការរកស៊ី៖ អាជីវករទាំងអស់ទទួលបានសេវា សុវត្ថិភាពរហ័សទាន់ចិត្តសម្រេច បានទាំងអាជីវកម្មតូច និងធំរបស់ពួកគាត់។

សុកមង្គលនិងស្នាមញញឹម៖ ទទួលបាននូវស្រុកមង្គល និងស្នាមញញឹមពីមនុស្សដែលខ្លួនស្រឡាញ់យ៉ាងច្រើន។

សរុបមកវិញ អត្ថប្រយោជន៍នៃការគ្រប់គ្រងសាច់ប្រាក់រួមមានសាច់ប្រាក់ដែលធ្វើឱ្យមានភាពប្រសើរ ឡើងនៅក្នុងអាជីវកម្មបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរយៈពេលខ្លី និងទាញយកប្រយោជន៍ពីឱកាសសម្រាប់ កំណើន។ ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពក៏កាត់បន្ថយហានិភ័យនៃការខ្វះខាតសាច់ប្រាក់ ឬមូលនិធិលើស បង្កើនស្ថិរភាពហិរញ្ញវត្ថុនិងកាត់បន្ថយតម្រូវការខ្ចីប្រាក់ដីថ្លៃ។ ជាងនេះទៅទៀតវាអនុញ្ញាត ឱ្យមានការរៀបចំផែនការយុទ្ធសាស្ត្រកាន់តែប្រសើរឡើង សម្រួលដល់ការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយ ការយល់ដឹង និងការបង្កើនផលចំណេញរួម និងការប្រកួតប្រជែងនៅក្នុងទីផ្សារ។

ជំពូកទី៤

ការវិនិយោគលើចំណុចខ្លាំង និងចំណុចខ្សោយ

ជាធម្មតាការវិនិយោគចំណុចខ្លាំង និងចំណុចខ្សោយលើការអនុវត្តការគ្រប់គ្រងសាច់ប្រាក់ គឺជាការវិនិយោគ ដែលមានសារៈសំខាន់បំផុតក្នុងការវាយតម្លៃវាស់វែងពីដំណើរការ និងសកម្មភាពរបស់ប្រធានក្នុងការគ្រប់គ្រង សាច់ប្រាក់ដើម្បីបន្ថែមតម្លៃឱ្យធនាគារមានការរីកចម្រើនទៅមុខបន្តទៀត។ ដើម្បីកាន់តែប្រកបដោយ មានប្រសិទ្ធភាពនោះក្រុមយើងខ្ញុំសូមលើកយកចំណុចខ្លាំង និងចំណុចខ្សោយ ។

៤.១ ការវិនិយោគលើចំណុចខ្លាំង

ធនាគារអេស៊ីលីដា អាចនិយាយថាជាធនាគារដ៏ចំណាស់មួយបានចាប់ផ្តើមបង្កើតនូវសេវាខ្លីប្រាក់ និង សេវាហិរញ្ញវត្ថុនានា សម្រាប់បំពេញតម្រូវការអតិថិជនក្នុងការប្រកបរបរអាជីវកម្ម ឬការខ្ចីដើម្បីទិញនូវ ទ្រព្យផ្សេងៗ។ បន្ទាប់ពីបានធ្វើការស្រាវជ្រាវកន្លងមកទៅលើនីតិវិធីនៃការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី ខ្ញុំបានរកឃើញទៅលើចំណុចខ្លាំងមួយចំនួនដូចជា៖

- ការត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារដើម្បីស្នើសុំចំណាយមានលក្ខណៈហ្មត់ចត់ និងច្បាស់លាស់ដោយ ឆ្លងកាត់ការត្រួតពិនិត្យច្រើនផ្នែក។
- ការរៀបចំទុកដាក់ឯកសារពាក់ព័ន្ធ និងចំណាយមានលក្ខណៈប្រមូលផ្តុំ (ផ្នែកប្រតិបត្តិការ) និងមាន ការហ្មត់ចត់បំផុតចាត់ទុកជាផ្លូវការទាល់តែមានបោះត្រានៅខាងក្រោយ FDF20-10B។
- ប្រព័ន្ធគ្រប់គ្រងចំណូលមានភាពច្បាស់លាស់ និងសាមញ្ញតាមស្តង់ដារគណនេយ្យអន្តរជាតិ (IFRS) ដែលជួយឱ្យមានភាពត្រឹមត្រូវ និងទុកចិត្តបាន។
- មាននីតិវិធីគ្រប់គ្រងសាច់ប្រាក់យ៉ាងច្បាស់លាស់ដែលធនាគារ អេស៊ីលីដាមាន SOP ក្នុងដំណើរការ គ្រងគ្រងសាច់ប្រាក់ទាំងទីស្នាក់ការកណ្តាល,សាខា និង ATM យ៉ាងម៉ឺងម៉ាត់។
- គោលនយោបាយតម្លៃសេវា និងការប្រកួតប្រជែងល្អនាំឱ្យធនាគារ អេស៊ីលីដា រក្សាទំនុកចិត្ត និងការ ប្រកួតប្រជែងជាមួយទីផ្សារ។
- ស្ថិរភាពហិរញ្ញវត្ថុ និងការចូលរួមជាមួយធនាគារជាតិបង្កើនសមត្ថភាពទាក់ទាញ និងគ្រប់គ្រង ធនធានហិរញ្ញវត្ថុទាំងក្នុងប្រទេស និងអន្តរជាតិ។
- ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការអប់រំហិរញ្ញវត្ថុធនាគារ អេស៊ីលីដា បានបង្កើតកម្មវិធីអប់រំហិរញ្ញវត្ថុ ដើម្បីជួយឱ្យអតិថិជនគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគេយ៉ាងមានប្រសិទ្ធភាព។
- រាល់ប្រតិបត្តិការ និងរបាយការណ៍ទាំងអស់ សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យពីប្រធានផ្នែក និង ប្រធានហិរញ្ញវត្ថុ រហូតដល់អគ្គនាយក។
- ធនាគារអេស៊ីលីដាមានបណ្តាញសាខា និង ATM ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យ អតិថិជនអាចធ្វើប្រតិបត្តិការទូទាំងប្រទេសបាន។
- ធានាថាសាច់ប្រាក់នៅក្នុងគណនីត្រូវបានរក្សាទុកដោយមានការត្រួតពិនិត្យជាប្រចាំ។
- មានប្រព័ន្ធធនាគារឌីជីថល ACELEDA Mobile អាចឱ្យអតិថិជនប្រើប្រាស់កម្មវិធីសម្រាប់ការបង់ប្រាក់ ផ្ទេរប្រាក់ និងត្រួតពិនិត្យសមតុល្យគណនីបានគ្រប់ទីកន្លែង។

- ធនាគារអេស៊ីលីដាផ្តល់ជូនសេវាកម្មធនាគារលើអ៊ីនធឺណែត សម្រាប់អាជីវកម្ម និងបុគ្គល។
- មានការឈ្លាសវៃក្នុងការប្រើប្រាស់ប្រព័ន្ធ E-BASED ក្នុងដំណើរការ ការងាររដ្ឋាភិបាលមួយចំនួន ប្រតិបត្តិការទូទាត់ជាមួយអតិថិជន ការរក្សាទុកឯកសារ របាយការណ៍ហិរញ្ញវត្ថុ និងតារាងលទ្ធផល ដើម្បីកាត់បន្ថយចំណាយសន្សំសំចៃពេលវេលា។

៤.២ ការវិនិយោគលើចំណុចខ្សោយ

ទោះបីជាធនាគារ អេស៊ីលីដា ទទួលបានភាពជោគជ័យលើដំណើរការសេវាកម្មរបស់ខ្លួនយ៉ាងណាក៏ដោយក៏ធនាគារនៅតែលេចមានឡើងនូវចំណុចខ្លះខាតមួយចំនួនគួរឱ្យកត់សម្គាល់ដែលមិនទាន់បានបំពេញបានទាំងស្រុងនូវឡើយ។ ទន្ទឹមនឹងនេះចំណុចខ្លាំងដែលបានរៀបរាប់ខាងលើមកនេះយើងខ្ញុំបានសង្កេតឃើញថាធនាគារ អេស៊ីលីដា ក៏អិលស៊ី ក៏មានចំណុចខ្សោយមួយចំនួនតូចផងដែលធនាគារមិនទាន់បានបំពេញបញ្ហាទាំងនោះនៅឡើយទេ៖

- ការរំពឹងអនាគតមិនត្រឹមត្រូវ សំដៅដល់ធនាគារប៉ាន់ស្មានអំពីចំណូលនិងចំណាយនាពេលអនាគតខុសពីជាក់ស្តែង នឹងបណ្តាលឱ្យមានបញ្ហានៅក្នុងការប្រមូល និងការចាយសាច់ប្រាក់។
- ការគ្រប់គ្រងឯកសារនិងប្រព័ន្ធការិយាល័យមិនទាន់ប្រើប្រាស់ប្រព័ន្ធខ្លីដីថវិកាពេញលេញ។
- ការឆ្លើយតបទៅ នឹងការបន្ទាន់របស់អតិថិជនមិនទាន់ទាន់ពេលវេលា។
- បច្ចេកវិទ្យាខ្លះនៅតែចាស់ ឬមិនអាចភ្ជាប់គ្នាដោយប្រព័ន្ធស្វ័យប្រវត្តិ។
- ពេលខ្លះបុគ្គលិកមានការធ្វេសប្រហែសទៅលើការបំពេញបញ្ញត្តិមិនបានត្រឹមត្រូវ (ភ្លេចបោះត្រា ភ្លេចសរសេរកាលបរិច្ឆេទជាដើម) ។

សរុបសេចក្តីមកដើម្បីធានាបានការរីកចម្រើនរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី ដោយមានការគាំទ្រពីមជ្ឈដ្ឋានខាងក្នុង និងខាងក្រៅយើងអាចសន្និដ្ឋានបានថាការរៀបចំយុទ្ធសាស្ត្រមានលក្ខណៈល្អប្រសើរតែបើក្រុមហ៊ុនអាចបំពេញបាននូវភាពខ្លះខាតខាងលើបន្ថែមទៀតនោះនាពេលខាងមុខ ធនាគារនឹងមានការរីកចម្រើនខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់ជាមិនខាន។

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

ក្រោយពីបានស្រាយជ្រាវនៅបណ្ណាល័យ និងស្រាវជ្រាវតាមវេបសាយរបស់ធនាគារ អេស៊ីលីដា ក្រោយមកក្រុមយើងខ្ញុំទទួលបានបទពិសោធន៍ និងចំណេះដឹងដែរទាក់ទង និងការងារយ៉ាងច្រើន។ ហើយ ឃើញថាធនាគារនេះពិតជាសាកសមជាធនាគារមួយដែរ មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ដោយសារ តែភាពសម្បូរបែបនៃ ផលិតផល គុណភាព តម្លាភាព នៃសេវាកម្ម និងភាពរួសរាយស្មោះត្រង់របស់បុគ្គលិក។ មួយវិញទៀតទាំងគណៈកម្មការគ្រប់គ្រង ថ្នាក់ដឹកនាំ និងបុគ្គលិកសុទ្ធតែមានជំនាញ និងចេះច្បាស់លាស់ ទាក់ទងនឹងប្រព័ន្ធហិរញ្ញវត្ថុដែលអាចធ្វើឱ្យដំណើរការនៃការបំពេញការងារមានលក្ខណៈដែរច្បាស់លាស់ រលូន និងទទួលបានទិន្នផលល្អ។

ទន្ទឹមនឹងនេះក្រុមយើងខ្ញុំ បានសង្កេតឃើញថាការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារមានលក្ខណៈល្អ យ៉ាងល្អប្រសើរ និងមានស្តង់ដារ។ បន្ថែមទៀត ធនាគារមាននីតិវិធីច្បាស់លាស់ទាក់ទងទៅ និងការគ្រប់គ្រង ចំណូលចំណាយគ្រប់ជំហានមួយសង្វាក់ផលិតកម្មដំណើរការងារ និងនិរន្តរភាពធនាគារនេះបានកំពុងតែធ្វើការ ផ្លាស់ប្តូរចរន្តប្រតិបត្តិការងារពីការប្រើប្រាស់ក្រដាស (TAPERBASED) មកធ្វើការទៅតាមប្រព័ន្ធអេឡិចត្រូនិច (E-BASED) ដើម្បីកាត់បន្ថយចំណាយ និងសន្សំសំចៃពេលវេលា។ អ្វីដែលគួរកត់សម្គាល់ថែមទៀត នោះគឺជាការបានរៀបចំគម្រោងផែនការយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងពិនិត្យផ្ទៀង ផ្ទាត់និងអនុម័តចំណូលចំណាយដែលជាហេតុធ្វើឱ្យធនាគារទទួលបានភាពជោគជ័យក្នុងដំណើរការងារ របស់ធនាគារ ថ្វីបើមានបញ្ហាប្រឈមនៃការវាយប្រហារពីមេរោគតាមប្រព័ន្ធ Online ក៏ដោយ។

ជាចុងបញ្ចប់យើងខ្ញុំមានសេចក្តីត្រេកអរដែលគណៈគ្រប់គ្រងធនាគារ អេស៊ីលីដា ក៏អិលស៊ី បានផ្តល់ ឱកាសឱ្យក្រុមយើងខ្ញុំបានសិក្សាពីវិស័យធនាគារបានធ្វើការគ្រប់គ្រងសាច់ប្រាក់បានល្អប្រសើរណាស់បើ ទោះបីជាមានគម្លាតពីក្នុងគម្រោងបន្តិចបន្តួចក៏ដោយ ក៏ធនាគារនេះបានបង្កើតចំណូលពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាងនេះទៅទៀតធនាគារ អេស៊ីលីដា ក៏អិលស៊ី បានចូលរួមចំណែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបាន មួយចំណែកទៀតផង។

៥.២ ការផ្តល់អនុសាសន៍

ឆ្លងតាមការស្រាវជ្រាវលើដំណើរការគ្រប់គ្រងសាច់ប្រាក់ និងនិរន្តរភាពរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី របស់ក្រុមយើងខ្ញុំចូលរួមផ្តល់មតិយោបល់ខ្លះៗដើម្បីឱ្យកាន់តែប្រសើរក្នុងដំណើរការទាក់ទងក្នុងការគ្រប់គ្រង សាច់ប្រាក់ឱ្យមានលក្ខណៈត្រឹមត្រូវមួយកម្រិតថែមទៀត។ ធនាគារគួរតែកែលំអរនូវចំណុចខ្លះខាតមួយចំនួន ដូចខាងក្រោម៖

- ❖ ដោយការព្យាករណ៍ទុក និងការរៀបចំផែនការដើម្បីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងបង្កើត ជាគោលការណ៍ស្តង់ដារដើម្បីប៉ាន់ស្មានត្រឹមត្រូវ និងគ្រប់គ្រងសាច់ប្រាក់ក្នុងដៃឱ្យបានប្រសើរ។
- ❖ ធ្វើការវាយតម្លៃ និងដាក់ជំនួសប្រព័ន្ធបច្ចុប្បន្នដោយប្រព័ន្ធឌីជីថលសម័យថ្មី (Digital Document Management System) ដើម្បីកាត់បន្ថយកំហុស និងបង្កើនប្រសិទ្ធភាពការងារ។

- ❖ បង្កើតប្រព័ន្ធសេវាកម្មអតិថិជនប្រកបដោយស្វ័យប្រវត្តិ (Customer Service Automation) ដូចជា Chatbot ឬ Call Center System ដែលមានកម្រិតឆ្លើយតបឆាប់ និងមានប្រសិទ្ធភាព។
- ❖ វាយតម្លៃបច្ចេកវិទ្យាដែលមានស្រាប់ និងផែនការបច្ចុប្បន្នភាព (Upgrade Plan) ដើម្បីភ្ជាប់ប្រព័ន្ធខ្ចីដីថ្មីទាំងមូល និងបង្កើតប្រព័ន្ធស្វ័យប្រវត្តិដើម្បីបង្កើនភាពរហ័សរហួន និងត្រឹមត្រូវ។
- ❖ ការបណ្តុះបណ្តាលបុគ្គលិកជាប្រចាំជំរុញការបំពេញឯកសារប្រកបដោយទំនួលខុសត្រូវ និងបង្កើនវិជ្ជាជីវៈរបស់បុគ្គលិកទាំងអស់អោយកាន់តែប្រសើរ ។
- ❖ គួរតែធ្វើការលើកទឹកចិត្តបន្ថែមដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងការបំពេញការងារឱ្យកាន់តែល្អ ក្នុងកាលៈទេសៈ ប្រកួតប្រជែងជាហេតុធ្វើឱ្យចំណូលកើនឡើងនិងសម្រេចគោលដៅ។

ចំណុចខាងលើពិតជាមានសារៈសំខាន់សម្រាប់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការវាយតម្លៃដោយប្រុងប្រយ័ត្ន និងផ្តល់អទិភាពដល់អនុសាសន៍ ដោយផ្អែកលើកាលៈទេសៈជាក់លាក់ និងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។ ជាចុងក្រោយទោះធនាគារអេស៊ីលីដាមានចំណុចខ្វះខាតយ៉ាងណាក៏ដោយក៏ស្ថាប័ននេះនៅតែជាស្ថាប័នមួយដែលមានឈ្មោះបោះសំឡេងឈានមុខគេនិងមានដើមទុនច្រើនជាងគេក្នុងប្រទេសកម្ពុជា។

ឯកសារយោង

១. ACADEMIA. Ory Kalip. (2021, May 14). *និយមន័យធនាគារ*. Retrieved February 7 2025, from https://www.academia.edu/31513027/និយមន័យ_ធនាគារ
២. WordPress. Khem Sarith. (2016, Oct 04). *និយមន័យធនាគារ*. Retrieved February 7 2025, from <https://khemsarith.wordpress.com/2016/10/04/និយមន័យធនាគារ-banking-definitions/>
៣. ខេមបូណូមីស៍. សោម ស្រីពេជ្រ. (2024). *វិស័យធនាគារ*. Retrieved February 7 2025, from <https://cambonomist.com/news/what-are-the-important-roles-of-banking-and-finance/>
៤. EMAGIA. Dr Patrick Henry. (2023). *តើការគ្រប់គ្រងសាច់ប្រាក់មានអត្ថប្រយោជន៍អ្វីខ្លះ?* Retrieved February 7 2025, from <https://www.emagia.com/km/resources/glossary/what-are-the-benefits-of-cash-management>
៥. យន សុខលីម, ហេង គឹមហៀក, ស៊ិន វិះ, ឡន សីហា. (2023). *នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត*. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រនៃវិទ្យាស្ថាន វ៉ាន់ដា ជំនាន់ទី២១ ទំព័រទី៤ និងទី៥
៦. ហេង ប៊ុននី, តិល ធារ៉ា, ហ៊ុល ហៀងម៉ូនីតា, លៀន គាត្តា, កែវ សានីត . (2022). *ដំណើរការនៃការផ្តល់ឥណទានរបស់ធនាគារឯកទេសឌីជីប៊ី*. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ នៃវិទ្យាស្ថាន វ៉ាន់ដា ទំព័រទី១៣ និងទី១៤
៧. យឹម ឧបេក្ខា. (2021). *ការគ្រប់គ្រងចំណាយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាម៉ៅសេងទុង*. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រនៃវិទ្យាស្ថាន វ៉ាន់ដា ជំនាន់ទី១៨ ទំព័រទី៧ និងទី៨
៨. សែម សុវណ្ណារ៉ាឌី, យ៉ា គ្រីម៉ា, ផុន ធារី, ស៊ិន គឹមជាលីន, សាយ ម៉ីម៉ី. (2022). *ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារកណ្តាល អេស៊ីលីដា ភីអិលស៊ី*. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ នៃវិទ្យាស្ថាន វ៉ាន់ដា. ទំព័រទី៤ និងទី៥
៩. ថាយ ចិន្តា, ជា សុភាព, យេត ម៉េងស្រីម, នាក់ ស្រីយា. (2022). *ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារ អេស៊ីលីដា សាខាជើងចូរ*. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៩ នៃវិទ្យាស្ថាន វ៉ាន់ដា. ទំព័រទី៥ និងទី៦
១០. របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ (Annual Report) របស់ធនាគារ អេ ស៊ី លី ដា

ឧបសម្ព័ន្ធ

ពានរង្វាន់ និងវិញ្ញាបនបត្រ



ប័ណ្ណផ្ទៃក្នុងសំណុំគុណ របស់កាកបាទក្រហមកម្ពុជា ជូនចំពោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានឧបត្ថម្ភថវិកាចំនួន ៤០០ លានរៀល ក្នុងពិធីអបអរសាទរ ១១០ ទឹកពិតលោកកាកបាទក្រហម និងអន្តរាគមន៍ ៤ សតវត្ស ២០២៣។

វិញ្ញាបនបត្រធានាគារដែលមានសុវត្ថិភាពទិន្នន័យស្តង់ដារ ឧស្សាហកម្មប័ណ្ណទូទាត់ ឆ្នាំ២០២៣



ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ ប្រភេទមាស ជា "ធនាគារដ៏ល្អបំផុត ក្នុង ការផ្តល់ហិរញ្ញប្បទានដល់សហគ្រិនស្ត្រី" ពី អទិភាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម (SME Finance Forum) នៅក្នុងកម្មវិធីផ្តល់ពានរង្វាន់ ហិរញ្ញប្បទានសហគ្រាសធុនតូច និង មធ្យម សកលលោក ២០២៣។

របាយការណ៍ហិរញ្ញវត្ថុសង្ខេប២០២៣



ទិន្នន័យហិរញ្ញវត្ថុសង្ខេប

ឯកតាកិតិយាត្រាដ៏មានប្រយោជន៍	៣១/១២/២៣ បានធ្វើសវនកម្ម	៣១/១២/២២ បានធ្វើសវនកម្ម	៣១/១២/២១ បានធ្វើសវនកម្ម	៣១/១២/២០ បានធ្វើសវនកម្ម	៣១/១២/១៩ បានធ្វើសវនកម្ម	បម្រែបម្រួល (%) ^១
ទិន្នន័យហិរញ្ញវត្ថុសង្ខេបរួម (ស.វ.ហ.អ.ក)						
ទ្រព្យសកម្ម	៩.៧៤៤.០៤០	៩.០៣១.១៦៣	៧.៤៥៥.២៥២	៦.៥៥១.៤៩៤	៦.១៧៥.១៦២	៧,៤៩%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៦.៦០១.៦៦៥	៦.៣៧៩.៤០៦	៥.៣៩៣.៩៥៤	៤.៤៧១.៣០១	៣.៤៤៦.០២១	៣,៤៨%
បំណុល	៤.៣៦២.០២០	៧.៧១៤.៥១៥	៦.៦៥០.២១៧	៥.៤៦១.៤៦៤	៥.២១០.៧០០	៤,៣៩%
ប្រាក់បញ្ញើ	៧.២២៧.៤១៣	៦.៣៤៤.៩៩១	៥.៧១៦.០២០	៤.៦១១.២៩៦	៤.៣៦៧.៤៩៤	១៣,១៣%
ដើមទុន	៤.៣៧២.១៦៣	៤.៣៧២.១៦៣	៤.៣៧២.១៦៣	៤.៣៧២.១៦៣	៤.៣៧២.១៦៣	-
មូលនិធិម្ចាស់ហ៊ុន ^២	១.៣៧២.១៦៣	១.៣៧២.១៦៣	១.៣៧២.១៦៣	១.៣៧២.១៦៣	១.៣៧២.១៦៣	៤,៩៩%
ចំណូលដុល	៤២៤.០០៤	៧៤៣.៤៣១	៦៣៦.៦៩៤	៥៧៩.២២១	៥៥០.១២៤	១១,៣២%
ប្រាក់ចំណេញមុនពន្ធដក	១៤៤.២៣៤	២២៤.៣០៤	២០៤.៧៥៣	១៤០.០៣៥	១៥៣.៥២៣	-១៩,៣០%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក	១៤៤.០១៤	១៤១.៤១៥	១៦៦.៦៧៤	១៤១.៤៩៣	១២០.៤៦០	-១៤,៥៥%
ចំណេញក្នុងមួយភាគហ៊ុន	០,៣៤៥	០,៤២៥	០,៣៩៥	០,៣៤៥	០,២៩៥	-១៩,០៥%
ភាគលាភ ^៣	១៤០,៤៧៥៥	៦៤៥,៤៩៥	៥៤៥,៦៤០	០,០៩៤១	០,០៧៦៣	-៧៩,៥២%

ទិន្នន័យហិរញ្ញវត្ថុសង្ខេបដាច់ដោយឡែក (ស.វ.ហ.អ.ក)

ទ្រព្យសកម្ម	៩.៦០៥.៦៤៧	៨.៩១៤.៤៤៦	៧.៦៥៥.១៦៣	៦.៣៧៩.៤៩៤	៦.០១៧.៣០៣	៧,៧១%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៦.៤៥៧.០៤៣	៦.២៤៦.២៦៥	៥.២៣២.០៥៥	៤.២៩២.៦៤៥	៣.៦៦៦.៥៧៥	៣,៣៧%
បំណុល	៤.២១៣.០០១	៧.៥៤៧.៣៥៥	៦.៤៦៦.០៧១	៥.២៤៥.៤៥៤	៥.០៤៥.០២៥	៤,២៥%
ប្រាក់បញ្ញើ	៧.១០១.៦៩៥	៦.២៤៦.០៤៥	៥.៥៤៦.៥៣៤	៤.៤៧៧.០៣៣	៤.២៥៦.៤២៤	១៣,០៥%
ដើមទុន ^៤	៤.៣៧២.១៦៣	៤.៣៧២.១៦៣	៤.៣៧២.១៦៣	៤.៣៧២.១៦៣	៤.៣៧២.១៦៣	-
មូលនិធិម្ចាស់ហ៊ុន ^៥	១.៣៧២.១៦៣	១.៣៧២.១៦៣	១.៣៧២.១៦៣	១.៣៧២.១៦៣	១.៣៧២.១៦៣	៤,៦២%
ចំណូលដុល	៧៩២.១២៥	៧០៥.២១៤	៥៩៤.៦២៥	៥៣៧.៧៥៦	៥១០.៩៣៣	១២,៣២%
ប្រាក់ចំណេញមុនពន្ធដក	១៧២.២០២	២១៧.៤២៣	២០១.៦៦២	១៧២.១៥៤	១៤៤.២២៦	-២០,៤០%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក	១៧២.១៣៩	១៧៣.៤០៦	១៦៦.០៤៥	១៧២.១៥៤	១១៧.៤៤៧	-២០,៣៤%

ចំណុចសំខាន់ៗក្នុងឆ្នាំ២០២៣ (សម្ព័ន្ធធនាគារ)

- ទ្រព្យសកម្ម កើនឡើង ៧,៤៩% រហូតដល់ ៩.៧៤៤,០៤ លានដុល្លារអាមេរិក ។
- សមតុល្យឥណទាន (សុទ្ធ) កើនឡើង ៣,៤៨% រហូតដល់ ៦.៦០១,៦៧ លានដុល្លារអាមេរិក ។
- ឥណទានមិនដំណើរការរៀបរយនឹងឥណទានសរុប មានចំនួន ៦,៣៩% ។
- សេវាបញ្ញើ-សន្សំ កើនឡើង ១៣,១៣% រហូតដល់ ៧.២២៧,៤១ លានដុល្លារអាមេរិក ។
- មូលនិធិម្ចាស់ហ៊ុន កើនឡើង ៤,៩៩% ពី ១.៣៧២,១៦ លានដុល្លារអាមេរិក ដល់ ១.៣៧២,១៦ លានដុល្លារអាមេរិក ។
- ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក មានចំនួន ១៤៤,០១ លានដុល្លារអាមេរិក ។
- ផលលើមូលធន មានចំនួន ១០,៧៦% ។
- ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញប្រតិបត្តិការចំនួន ៣២០សាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

១ បម្រែបម្រួលពី ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៣ ។

២ មិនគិតបញ្ចូលអប្បបរមាភាគហ៊ុន និងបំណុលបន្ទាប់បន្សំ ។


៣ ការបែងចែកភាគលាភពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ភាគលាភ ១០០% ត្រូវបានបែងចែកជាសាច់ប្រាក់ ។

៤ ដើមទុនរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ និងអេ អេស អេ មានបង្ហាញដូចខាងក្រោម៖


បរិយាយ	២០២៣	២០២២	២០២១	២០២០	២០១៩
ភាគហ៊ុន អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ (%)	២៤,០៤៤៣%	២៧,១៤២២%	២៥,៧៣៩២%	២៥,៧៣៩២%	២៦,០០០០%
ចំនួនភាគហ៊ុន អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់	១២១.៤៧៧.៣៦៤	១១៧.៥៦៩.៩៥៤	១១១.៤៥២.៧១៩	១១១.៤៥២.៧១៩	១១១.៤៥២.៧១៩
ភាគហ៊ុន អេ អេស អេ (%)	៥,៧៥២៤%	៥,៧៥២៤%	២០,៧៤៩២%	២៤,៧៤៩២%	២៥,០០០០%
ចំនួនភាគហ៊ុន អេ អេស អេ	២៤.៩១៦.៤០៤	២៤.៩១៦.៤០៤	៤៩.៧៧៤.០២៦	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧

៥ មិនគិតបញ្ចូលបំណុលបន្ទាប់បន្សំ ។


លទ្ធផលសម្រេចបាន




ទ្រព្យសកម្មសរុប (គិតជាលានដុល្លារអាមេរិក)




សមតុល្យឥណទាន (គិតជាលានដុល្លារអាមេរិក)



ប្រាក់បញ្ញើ-សន្សំ (គិតជាលានដុល្លារអាមេរិក)



ចំនួនម៉ាស៊ីនអេធីអឹម



អេស៊ីលីដាម៉ូបាល (សេវាធនាគារលើទូរស័ព្ទដៃ)



ចំនួនអ្នកប្រើប្រាស់ (គិតជាលាន)

សមតុល្យឥណទាន (គិតជាលានដុល្លារអាមេរិក)

របាយការណ៍ហិរញ្ញវត្ថុសង្ខេប២០២៤



របាយការណ៍ប្រចាំឆ្នាំ
២០២៤



ទិន្នន័យហិរញ្ញវត្ថុសង្ខេប

ឯកតាគិតជាខ្ទង់ពាន់ដុល្លារអាមេរិក

	៣១/១២/២៤	៣១/១២/២៣	៣១/១២/២២	៣១/១២/២១	៣១/១២/២០	បម្រែបម្រួល (%) ១
--	----------	----------	----------	----------	----------	-------------------

លទ្ធផលហិរញ្ញវត្ថុសង្ខេប(ស.វ.ហ.អ.ក)

ទ្រព្យសកម្ម	១០.៤៣៣.៤៣២	៩.៧៤៤.០៤០	៩.០៣១.១៦៣	៧.៤៥៥.២៥២	៦.៥៥១.៤៩៤	១១,១៨%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៧.០២៣.១៦៤	៦.៦០១.៦៦៥	៦.៣៧៩.៤០៦	៥.៣៩៣.៩៥៤	៤.៤៧១.៣០១	៦,៣៨%
បំណុល	៩.៣៤៣.៦៦៥	៨.៣៦២.០២០	៧.៧១៤.៥១៥	៦.៦៥០.២១៧	៥.៤៦១.៤៦៤	១១,៧៤%
ប្រាក់បញ្ញើ	៤.៣៥៩.០៥៦	៧.២២៧.៤១៣	៦.៣៤៤.៩៩១	៥.៧១០.០២០	៤.៦១១.២៩៦	១៥,៦៥%
ដើមទុន	៤.៩៨៤.៦០៩	៤.៧៣៤.៦០៧	៤.៣៦៩.៥២៤	៤.៣៣៩.១៦៧	៤.៣៣៩.១៦៧	-
មូលនិធិម្ចាស់ហ៊ុន ២	១.៤៤៤.០៣៤	១.៣៧៥.៩៩៩	១.៣១០.៥៤៤	១.១៩៩.០៤២	១.០៤៩.៦៦៦	៧,៤៥%
ចំណូលដុល	៤៦៥.២៤៩	៤៦៤.០០៤	៧៤៣.៤៣១	៦៣៦.៦៩៤	៥៧៩.២២១	៤,៥០%
ប្រាក់ចំណេញមុនពន្ធករពន្ធ	១៥៣.៧៤៥	១៤៤.២៣៤	២២៤.៣០៤	២០៤.៧៥៣	១៤០.០៣៥	-១៦,៥៥%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធករពន្ធ	១២១.១៩៥	១៤៤.០៥៥	១៤១.៧៣៤	១៦៦.៩១៣	១៤១.៤៩៣	-១៤,១៤%
ចំណេញក្នុងមួយភាគហ៊ុន	០,២៤\$	០,៣៤\$	០,៤២\$	០,៣៩\$	០,៣៣\$	-១៧,៦៥%
ភាគលាភ ៣	២២៧.៤០៤\$	១៤០.៤៧៩\$	១៤៥.៤៩៥\$	៥៤៤.៦៤០\$	០,០៨៤១\$	-១០០,០០%

លទ្ធផលហិរញ្ញវត្ថុដាច់ដោយឡែក(ស.វ.ហ.អ.ក)

ទ្រព្យសកម្ម	១០.៦៧៦.៧២៥	៩.៦០៥.៦៤៧	៨.៩១៤.៤៤៦	៧.៦៥៥.១៦៣	៦.៣៧៩.៤៩៤	១១,១៥%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៦.៤៦១.៤២៦	៦.៤៥៧.០៤៣	៦.២៤៦.២៦៩	៥.២៣២.០៥៩	៤.២៩២.៦៤៩	៦,២៧%
បំណុល	៩.១៤៦.៤៤៤	៨.២១៣.០០១	៧.៥៤៧.៣៥៩	៦.៤៤៦.០៧១	៥.២៥៥.៤៤៤	១១,៤៥%
ប្រាក់បញ្ញើ	៤.២១៤.០២៦	៧.១០១.៦៥៥	៦.២៤០.០៤៥	៥.៥៤២.៥៣៤	៤.៤៧៧.០៣៣	១៥,៧២%
ដើមទុន ៤	៤.៣៣១.១៦៧	៤.៣៣១.១៦៧	៤.៣៣១.១៦៧	៤.៣៣១.១៦៧	៤.៣៣១.១៦៧	-
មូលនិធិម្ចាស់ហ៊ុន ៥	១.៤៤៤.០៣៤	១.៣៧៥.៩៩៩	១.៣១០.៥៤៤	១.១៩៩.០៤២	១.០៤៩.៦៦៦	៧,០១%
ចំណូលដុល	៤៦៥.២៤៩	៤៦៤.០០៤	៧៤៣.៤៣១	៦៣៦.៦៩៤	៥៧៩.២២១	៤,៥០%
ប្រាក់ចំណេញមុនពន្ធករពន្ធ	១៤៥.៥៧២	១៤៤.២៣៤	២២៤.៣០៤	២០៤.៧៥៣	១៤០.០៣៥	-១៦,៤៦%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធករពន្ធ	១១៥.៩៣៣	១៤៤.០៥៥	១៤១.៧៣៤	១៦៦.៩១៣	១៤១.៤៩៣	-១៦,០៨%

ចំណុចសំខាន់ៗក្នុងឆ្នាំ២០២៤ (សម្ព័ន្ធធនាគារ)

- ទ្រព្យសកម្ម កើនឡើង ១១,១៨% រហូតដល់ ១០.៤៣៤ លានដុល្លារអាមេរិក ។
- សមតុល្យឥណទាន (សុទ្ធ) កើនឡើង ៦,៣៨% រហូតដល់ ៧.០២៣ លានដុល្លារអាមេរិក ។
- ឥណទានមិនដំណើរការរៀបរយនឹងឥណទានសរុប មានចំនួន ៥,៤៧% ។
- សេវាបញ្ញើ កើនឡើង ១៥,៦៥% រហូតដល់ ៤.៣៥៩ លានដុល្លារអាមេរិក ។
- មូលនិធិម្ចាស់ហ៊ុន កើនឡើង ៧,៤៥% ចាប់ពី ១.៣៧៦ លានដុល្លារអាមេរិក ដល់ ១.៤៤៤ លានដុល្លារអាមេរិក ។
- ប្រាក់ចំណេញសុទ្ធក្រោយពន្ធករពន្ធ មានចំនួន ១២១ លានដុល្លារអាមេរិក ។
- ផលលើមូលធន មានចំនួន ៤,៥០% ។
- សម្ព័ន្ធធនាគារ មានបណ្តាញប្រតិបត្តិការចំនួន ៣២១ សាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

១ បម្រែបម្រួលពី ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៤ ។

២ មិនគិតបញ្ចូលភាគកម្មមិនមានអភិបាលភាព និងបំណុលបន្ទាប់បន្សំ ។

៣ មិនគិតបញ្ចូលភាគកម្មមិនមានអភិបាលភាព ។


៤ ការបែងចែកភាគលាភ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ភាគលាភ ១០០% ត្រូវបានបែងចែកជាសាច់ប្រាក់ ។

៥ ដើមទុនរបស់ អេស៊ីលីដា ហ្វាយណាន់ស្យូល ត្រាស់ និងភាគហ៊ុនដែលបានធ្វើនិយ័តកម្ម ពី អេ អេស អេ មានបង្ហាញដូចខាងក្រោម ៖


បរិយាយ	២០២៤	២០២៣	២០២២	២០២១	២០២០
ភាគហ៊ុន អេស៊ីលីដា ហ្វាយណាន់ស្យូល ត្រាស់ (%)	២៤,៣២៥១%	២៤,០៤៤៣%	២៧,១៤២២%	២៥,៧៣៩២%	២៥,៧៣៩២%
ចំនួនភាគហ៊ុន អេស៊ីលីដា ហ្វាយណាន់ស្យូល ត្រាស់	១២២.៦៩៤.០៦១	១២១.៤៧៧.៣៦៤	១១៧.៥៦៩.៩៥៤	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩
ភាគហ៊ុនដែលបានធ្វើនិយ័តកម្ម ពី អេ អេស អេ (%)	៥,៧៥២៤%	៥,៧៥២៤%	៥,៧៥២៤%	២០,៧៤៩២%	២៤,៧៤៩២%
ចំនួនភាគហ៊ុនដែលបានធ្វើនិយ័តកម្ម ពី អេ អេស អេ	២៤.៩១៦.៤០៤	២៤.៩១៦.៤០៤	២៤.៩១៦.៤០៤	៤៩.៤៧៤.០២៦	១០៧.២០៤.៥៤៧

៦ មិនគិតបញ្ចូលបំណុលបន្ទាប់បន្សំ ។


លទ្ធផលសម្រេចបាន




ទ្រព្យសកម្មសរុប (គិតជាលានដុល្លារអាមេរិក)




សមតុល្យតណាទាន (គិតជាលានដុល្លារអាមេរិក)



ប្រាក់បញ្ញើ-សន្សំ (គិតជាលានដុល្លារអាមេរិក)



ចំនួនម៉ាស៊ីនអេធីអឹម



អេស៊ីលីជាម៉ូបាល (សេវាធនាគារលើទូរស័ព្ទរ៉ូដ)

- ចំនួនអ្នកប្រើប្រាស់ (គិតជាលាន)
- សមតុល្យតណាទាន (គិតជាលានដុល្លារអាមេរិក)